



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ច្បាប់

ស្តីពី

វិធីអនុវត្តសាលក្រមរដ្ឋប្បវេណី



សេវាកម្មមេធាវីកម្ពុជា

រចនាគម្របដោយ អ៊ូ វឌ្ឍនៈ ជំនួយការមេធាវី នៅសេវាកម្មមេធាវីកម្ពុជា

ច្បាប់

ស្តីពី

វិធីអនុវត្តសាលក្រមរដ្ឋប្បវេណី

ក្រុមប្រឹក្សារដ្ឋ

លេខ: ៥១ ក្រ

រដ្ឋកម្ពុជា

ឯករាជ្យ សន្តិភាព សេរីភាព ស្មោះត្រង់

ក្រឹត្យ

ក្រុមប្រឹក្សារដ្ឋ នៃ រដ្ឋកម្ពុជា

- បានឃើញរដ្ឋធម្មនុញ្ញ នៃ រដ្ឋកម្ពុជា
- បានឃើញច្បាប់ស្តីពីការរៀបចំរដ្ឋសភា និងក្រុមប្រឹក្សារដ្ឋ នៃ សាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលប្រកាសអោយប្រើតាមក្រឹត្យលេខ ០៤ ក្រ ចុះថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ ១៩៨២ ។

សំរេច

ប្រកាសអោយប្រើច្បាប់ ស្តីអំពីនីតិវិធីអនុវត្តសាលក្រមរដ្ឋប្បវេណី ដែលរដ្ឋសភា នៃ រដ្ឋកម្ពុជា បានអនុម័តនៅ ថ្ងៃទី ០៦ ខែមេសា ឆ្នាំ ១៩៩២ នាសម័យប្រជុំវិសាមញ្ញ នៃ នីតិកាលទី១ ។

កន្លែងទទួល:

- ខុទ្ទកាល័យគណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា
- ខុទ្ទកាល័យរដ្ឋសភា
- ខុទ្ទកាល័យក្រុមប្រឹក្សារដ្ឋមន្ត្រី
- គ្រប់ទីស្តីការរដ្ឋមន្ត្រី និង ស្ថាប័នថ្នាក់ប្រហាក់ប្រហែល
- គ្រប់គណៈកម្មាធិការប្រជាជនខេត្ត-ក្រុង
- រដ្ឋកិច្ច
- កាលប្បវត្តិ-ឯកសារ

ធ្វើនៅភ្នំពេញ ថ្ងៃទី០២ ខែ មេសា ឆ្នាំ ១៩៩២

ជ. ក្រុមប្រឹក្សារដ្ឋ

ប្រធាន

ហត្ថលេខា និង ត្រា: ហេង ស៊ីន

ដើម្បីចម្លងចែក

អគ្គលេខាធិការក្រុមប្រឹក្សារដ្ឋ

ហត្ថលេខា និង ត្រា: ចាន់ វ៉ែន

លេខ: ៥៣ ច.ល

បានចំលងត្រឹមត្រូវតាមច្បាប់ដើម

ភ្នំពេញ ថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ ១៩៩២

អនុប្រធានមន្ទីរក្រសួងយុត្តិធម៌

តុង ពៅ

រដ្ឋសភា

**ច្បាប់
ស្តីពី**

**វិធីអនុវត្តសាលត្រូវរដ្ឋប្បវេណី
បទបញ្ញត្តិទូទៅ**

មាត្រា ១- ទ្រព្យសម្បត្តិទាំងអស់របស់កូនបំណុលណាមួយ ជាសង្ហារឹម ឬអសង្ហារឹម ជារូបិ ឬអរូបិ ត្រូវទុកជាវត្ថុដាក់បញ្ចាំនឹងម្ចាស់បំណុលទាំងឡាយរបស់ខ្លួន ។ ដូច្នេះវត្ថុទាំងនេះអាចត្រូវរឹបអូសបាន ដើម្បីលក់យកថ្លៃសងម្ចាស់បំណុលទាំងឡាយ ។

ក៏ប៉ុន្តែមិនអាចត្រូវរឹបអូសបានទេ នូវទ្រព្យសម្បត្តិជាសង្ហារឹមដូចតទៅ ៖

១. ប្រដាប់សំរាប់ដំណែកជាចាំបាច់របស់អ្នកត្រូវរឹបអូស និងរបស់គ្រួសារនៃអ្នកនេះដែលរស់នៅជាធម្មតាជាមួយគ្នា ។
២. តុ ទូ និងប្រដាប់ស្លៀកពាក់ខាងមិនបានរបស់អ្នកដែលត្រូវរឹបអូស និងរបស់គ្រួសារនៃអ្នកនេះដែលរស់នៅជាធម្មតាជាមួយគ្នា ។
៣. ហត្ថបករណ៍ និងឧបករណ៍ជាចាំបាច់ដល់ការងារ ឬកិច្ចការខាងវិជ្ជាជីវៈនៃអ្នកស្រែចំការនិងសិប្បករ ។
៤. គ្រឿងបរិកោតជាចាំបាច់ដល់ឧបកោតបរិកោតរបស់អ្នកត្រូវរឹបអូស និងរបស់គ្រួសារនៃអ្នកនេះដែលរស់នៅជាធម្មតាជាមួយគ្នាក្នុងអំឡុងពេល៣ខែ ។
៥. ប្រដាប់ប្រើប្រាស់ជាចាំបាច់ ប្រចាំថ្ងៃនៃគ្រួសារ ។
៦. វត្ថុទាំងឡាយសំរាប់វិធីក្នុងសាសនា ។

មាត្រា ២- បៀវត្សប្រាក់ឈ្នួល នៃអ្នករដ្ឋការ និងនិយោជិក ប្រាក់ឈ្នួលរបស់ជនអ្នកបរិវេញ និងរបស់កម្មករព្រមទាំងលាភការតាមកាលកំណត់ដោយ នោះនឹងត្រូវរឹបអូសបាន តែក្នុងសមាមាត្រ ដូចអង្គុលខាងក្រោមនេះលាភការទាំងនេះ ត្រូវគិតដោយយកមូលដ្ឋានរាល់ខែដែលជាគោលគឺ ៖

១. ផ្នែកតិចជាង ឬស្មើនឹងប្រាំពាន់រៀល " ៥ ០០០ រៀល " នោះពុំអាចរឹបអូសបានទេក្នុងគ្រប់ករណីទាំងអស់ ។
២. ក្នុងខ្ទង់ពីរប្រាំពាន់មួយរៀល " ៥ ០០១ រៀល " ទៅមួយម៉ឺនប្រាំពាន់រៀល " ១៥ ០០០ រៀល " នោះត្រូវរឹបអូសបានតែមួយភាគប្រាំ " ១/៥ " ប៉ុណ្ណោះទេ ។

៣. ក្នុងខ្ទង់មួយម៉ឺនប្រាំពាន់មួយរៀល " ១៥ ០០១ រៀល " ទៅប្រាំម៉ឺនរៀល " ៥០ ០០០ រៀល " នោះត្រូវរឹបអូសតែពីភាគប្រាំ " ២/៥ " ប៉ុណ្ណោះទេ ។

៤. ក្នុងខ្ទង់ប្រាំម៉ឺនមួយរៀល " ៥០ ០០១ រៀល " ទៅដល់មួយម៉ឺនរៀល " ១០០ ០០០ រៀល " នោះត្រូវរឹបអូសបានពាក់កណ្តាល ។

៥. ក្នុងខ្ទង់ពីដប់ម៉ឺនមួយរៀល " ១០០ ០០១ រៀល " ទៅដប់ប្រាំមួយម៉ឺនរៀល " ១៦០ ០០០ រៀល " នោះត្រូវរឹបអូសបានតែពីភាគបី " ២/៣ " ប៉ុណ្ណោះទេ ។

៦. ចំនួនលើសពីដប់ប្រាំមួយម៉ឺនរៀល " ១៦០ ០០០ រៀល " ឡើងទៅនោះត្រូវរឹបអូសបានបីភាគបួន " ៣/៤ " ។

មាត្រា ៣ - ឥណទេយ្យឯកសិទ្ធិ និងឥណទេយ្យមានលក្ខណៈខាងអាហារនោះ អាចរឹបអូសបានមួយភាគប្រាំ " ១/៥ " បន្ថែមលើប្រតិលាភនៃការងារ ដូចមានកំណត់នៅខាងលើស្រាប់ គិតពីខ្ទង់ ប្រាំពាន់មួយរៀល " ៥ ០០១ រៀល " ឡើងទៅ ។

ជំពូកទី ១

អំពីការរឹបអូស ចលនវត្ថុ

ជំពូកទី ១

អំពីរបៀបរឹបអូសចលនវត្ថុ

មាត្រា ៤ - ម្ចាស់បំណុល នឹងប្តឹងឱ្យរឹបអូសយកវត្ថុរបស់កូនបំណុល លុះត្រាតែខ្លួនមានសាលក្រម ហើយសាលក្រមនេះមានដាក់រូបមន្តបង្គាប់ឱ្យស្រាប់ ។

មាត្រា ៥ - បើសេចក្តីសំរេចពីតុលាការមានដាក់សេចក្តីឱ្យសំរេចតាមនោះ មានអនុញ្ញាតិឱ្យកូនបំណុលរកប្រាក់សងក្នុងរយៈពេលជាក់លាក់ ប៉ុណ្ណោះប៉ុណ្ណោះ នោះម្ចាស់បំណុលនឹងប្តឹងឱ្យរឹបអូសបាន លុះត្រាតែថ្ងៃកំណត់ដែលអនុញ្ញាតិឱ្យសងនោះផុតទៅហើយ ។

មាត្រា ៦ - ប៉ុន្តែក្នុងរយៈពេលដែលរងចាំឱ្យផុតថ្ងៃកំណត់នោះ បើម្ចាស់បំណុលមានហេតុបណ្តាលឱ្យសង្ស័យក្រែងរបស់ទ្រព្យដែលទុកជាធានានោះក្រែងនឹងបាត់ខ្លះ ឬទាំងអស់ នោះម្ចាស់បំណុលអាចនឹងប្តឹងដល់ប្រធានតុលាការសុំឱ្យបង្គាប់ឱ្យចាត់ការបង្ការជាបណ្តោះអាសន្នសិន ដើម្បីឱ្យគង់រូបនៃរបស់ទ្រព្យជាធានានោះបាន ។

មាត្រា៧ - ម្ចាស់បំណុលនឹងប្តឹងសុំឱ្យចាត់ការបង្ការដូចខាងលើនេះបាន ទំរាំពេលណាខ្លួនបានសាលក្រមពី តុលាការជាស្រេចដាច់ខាត ប្រសិនបើបំណុលនោះមានចំនួនជាប្រាកដ ហើយដល់កំណត់ដែលត្រូវសងនោះផង ។

មាត្រា៨ - ប្រធានតុលាការត្រូវបង្គាប់ឱ្យចាត់ការបង្ការជាបណ្តោះអាសន្នសិន បើយល់ឃើញថាត្រូវការ បង្គាប់ឱ្យបង្ការនេះ ហើយត្រូវដាក់សេចក្តីតម្រូវតាមត្រូវការ ដើម្បីនឹងឱ្យសំរេចការនោះ ។

មាត្រា៩ - ម្ចាស់បំណុល ដើម្បីឱ្យប្រធានតុលាការចាត់វិធានការដូចខាងលើនេះបាន ត្រូវឱ្យមានពាក្យបណ្តឹង តំកល់នៅការិយាល័យក្រឡាបញ្ជីមុនសិន ទើបតុលាការអាចចេញសាលក្រមយកទៅសំរេចបាន ។

មាត្រា១០ - ក្នុងរឿងក្តីអំពីបំណុល និងអំពីចលនវត្ថុ អាចចេញតែសំរង់សាលក្រមដែលមានដាក់រូបមន្ត បង្គាប់ឱ្យសំរេចក៏ជាការគ្រប់គ្រាន់ និងឱ្យចាត់ការសំរេចតាមផ្លូវច្បាប់បានហើយ តែបើក្នុងរឿងក្តីឯទៀតវិញ មាន រឿងក្តីអំពីចលនវត្ថុជាដើម ត្រូវតែចេញសេចក្តីចំលងសាលក្រមទាំងមូល ហើយមានដាក់រូបមន្តបង្គាប់ឱ្យសំរេច តាមផងទើបយកទៅសំរេចតាមផ្លូវច្បាប់បាន ។

មាត្រា១១ - ដើម្បីអនុវត្តការដាក់តុកបង្ខំដល់រូបកាយ ក៏ត្រូវចេញសេចក្តីចំលងសាលក្រមទាំងមូលដែរ ទើបយកទៅសំរេចបាន ។

មាត្រា១២ - ការរឹបអូសចលនវត្ថុ ជាកិច្ចដែលម្ចាស់បំណុលប្តឹងយកចលនវត្ថុមានរូប របស់កូនបំណុលមក ដាក់នៅដៃតុលាការដើម្បីលក់ចលនវត្ថុទាំងនេះ យកថ្លៃលក់នោះសងប្រាក់ជំពាក់ ។

មាត្រា១៣ - ការរឹបអូសនេះធ្វើបាននៅគ្រប់ទីកន្លែង ដែលឃើញចលនវត្ថុរបស់កូនបំណុល គឺទោះឃើញ នៅនឹងទីលំនៅរបស់កូនបំណុលក៏ដោយ នៅគេហដ្ឋានបណ្តោះអាសន្នរបស់កូនបំណុលក៏ដោយ នៅផ្លូវឆ្លាជា សាធារណៈក៏ដោយ ។

មាត្រា១៤ - របៀបរឹបអូសនេះមានទំរង់ការប្រាយាំង ៖

១. យកសំរង់សាលក្រមទៅឱ្យដំណឹងដល់កូនបំណុល និងមានបង្គាប់ឱ្យសងផង ឬគ្មានបង្គាប់ឱ្យសង ។
២. បង្គាប់ឱ្យសង ។
៣. កំណត់ហេតុអំពីការរឹបអូស ហើយនឹងចាត់ជនម្នាក់ឱ្យរក្សារបស់នេះ ។
៤. បិទប្រកាសឱ្យដំណឹង ។
៥. ពិនិត្យមើលជាថ្មីទៀត ឱ្យដឹងថាវត្ថុដែលរឹបអូសនោះ នៅគ្រប់ដូចមានកត់ក្នុងបញ្ជីឬទេ ហើយនឹងការ លក់វត្ថុនោះ ។

មាត្រា១៥- ការរឹបអូសចលនវត្ថុនឹងធ្វើបាន លុះត្រាតែបានឱ្យដំណឹងដល់កូនបំណុលរួចស្រេចជាមុនអំពី លិខិតសំរេចចេញរបស់តុលាការដែលត្រូវតែមាន ទើបរឹបអូសបាន ។

មាត្រា១៦- ការឱ្យដំណឹង គឺត្រូវប្រគល់លិខិតចម្លងសេចក្តីសំរេចរបស់តុលាការ ដែលមានដាក់រូបមន្ត បង្គាប់ឱ្យសំរេចតាម ទៅឱ្យកូនបំណុលផ្ទាល់ខ្លួន ឬក៏បិទនៅទីលំនៅ ។ ការប្រគល់នោះត្រូវអ្នកអនុវត្តសាលក្រម ជាអ្នកប្រគល់ឱ្យ ហើយបង្គាប់ឱ្យសង ថាបើមិនសងទេនឹងរឹបអូសចលនវត្ថុ ឬដាក់គុកបង្ខំដល់រូបកាយ ។

មាត្រា១៧- បើបានដំណឹងអំពីសាលក្រមរួចស្រេចហើយ អ្នកអនុវត្តសាលក្រមមិនចំបាច់ឱ្យដំណឹងជាថ្មី ទៀតឡើយ ប៉ុន្តែមុននឹងចាត់ការរឹបអូស ត្រូវបង្គាប់ឱ្យកូនបំណុលសងក្នុងរយៈពេលជាក់លាក់ប៉ុណ្ណោះប៉ុណ្ណោះ ដែល អ្នកអនុវត្តសាលក្រមត្រូវកំរិតដោយខ្លួនឯង ។

មាត្រា១៨- សេចក្តីបង្គាប់ឱ្យសងនោះ នឹងទៅជាអសាធិការ កាលបើកន្លងហួសពី ៣០ថ្ងៃ ហើយអ្នក អនុវត្តសាលក្រមឥតមានចាត់ការរឹបអូសអ្វីសោះឡើយ ។

មាត្រា១៩- សេចក្តីបង្គាប់ត្រូវមាន :

១. សេចក្តីឱ្យដំណឹងពីលិខិតសំរេចរបស់តុលាការដែលត្រូវមាន ទើបចាត់ការរឹបអូសបាន ហើយបើ បានឱ្យដំណឹងពីលិខិតសំរេចពីតុលាការនោះរួចហើយ នោះគ្រាន់តែរំលឹកពីសេចក្តីនៃសាលក្រមនោះវិញឡើយ ហើយ ប្រាប់ចំនួនទឹកប្រាក់ដែលត្រូវសងនោះផង ។

២. បង្គាប់ឱ្យសងប្រាក់នេះ ហើយបើមិនសងទេ នឹងសំរេចតាមផ្លូវច្បាប់ នៅក្នុងរយៈពេលមួយជា កំណត់ដែលត្រូវឱ្យកំរិត ។

មាត្រា២០- ប្រសិនបើម្ចាស់បំណុល ផ្ទេរឥណទេយ្យនោះឱ្យទៅជនដ៏ទៃ ជនដែលទទួលឥណទេយ្យនោះ ត្រូវឱ្យដំណឹងដល់កូនបំណុលថែមទៀត អំពីសេចក្តីផ្ទេរឥណទេយ្យនេះឱ្យមកខ្លួន ។

បើអ្នកប្តឹងឱ្យរឹបអូសនោះជាអ្នកទទួលមតិក ឬជាអ្នកទទួលអំណោយដោយបណ្តាំខ្មោចនោះ អ្នកទទួលមតិក ត្រូវឱ្យដំណឹងពីសំបុត្រមរណៈភាពនៃម្ចាស់មតិកនោះព្រមទាំងកំណត់រាយការណ៍តាតាត្រកូលរបស់ខ្លួន បើជាអ្នកទទួល អំណោយដោយបណ្តាំខ្មោចវិញ ត្រូវឱ្យដំណឹងសំបុត្របណ្តាំខ្មោចដែលបញ្ជាក់ពីសាវតារខ្លួនជាអ្នកទទួលអំណោយនោះ ។

មាត្រា២១- សេចក្តីឱ្យដំណឹងខាងនេះ នឹងឱ្យដំណឹងព្រមជាមួយនឹងសាលក្រមតែម្តងក៏បាន ។

មាត្រា២២- បើកូនបំណុលជាអនិតិជន ឬជាអសមត្ថជន ការរឹបអូសត្រូវអនុវត្តទៅលើអ្នកតំណាងពេញច្បាប់ ។

មាត្រា២៣ - បើសាលាក្រមរបស់តុលាការត្រូវឱ្យកូនបំណុលដទៃទៀតសំរេចតាម ជាជំនួយកូនបំណុល ផ្ទាល់ខ្លួនវិញ នោះអ្នកប្តឹងឱ្យរឹបអូសត្រូវឱ្យដំណឹងដល់កូនបំណុលដទៃនោះអំពីសាលាក្រម ដែលមានដាក់រូបមន្ត បង្គាប់ឱ្យសំរេចតាមនោះ ។

មាត្រា២៤ - បើសេចក្តីបង្គាប់ឱ្យសងនោះបានធ្វើមួយដងពីរដងហើយ នៅតែមិនបានជាការទៀតទេ អ្នក អនុវត្តសាលាក្រមត្រូវធ្វើកំណត់ហេតុ ។

មាត្រា២៥ - នៅក្នុងកំណត់ហេតុនេះ អ្នកអនុវត្តសាលាក្រមត្រូវដាក់សេចក្តីថា ត្រូវរឹបអូសទ្រព្យចលនវត្ថុ ទាំងប៉ុន្មានដែលរឹបអូស ហើយដែលជារបស់កូនបំណុលនោះ ។

មាត្រា២៦ - ចាប់តាំងពីពេលនោះតទៅទ្រព្យទាំងនោះ ត្រូវនៅក្នុងដៃតុលាការ ហើយបើជនណាផ្លាស់ប្តូរ ក្លែងបន្លំ ឬតែបំបាត់យកទ្រព្យនេះត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី ៦ខែ ដល់ ៧ឆ្នាំ ។

មាត្រា២៧ - នៅក្នុងកំណត់ហេតុនេះ ត្រូវកត់ហេតុការណ៍ទាំងប៉ុន្មានដែលកើតឡើងនៅក្នុងវេលាចាត់ការ រឹបអូសឱ្យបានត្រូវពិតប្រាកដ ហើយជាអាទិកត់ត្រាល្មោះនិងចំនួនទ្រព្យដែលរឹបអូសនោះឱ្យបានពិស្តារ ។

មាត្រា២៨ - បើពុំកត់ត្រាល្មោះនិងចំនួនទ្រព្យទាំងនោះឱ្យពិស្តារទេ ត្រូវទុកជាអសាធិការ ។

មាត្រា២៩ - បើរបស់ទ្រព្យដែលរឹបអូសនោះមានបែបភាពដូចគ្នា ហើយមានតំលៃក៏បន្តិចបន្តួច នោះនឹង ប្រមូលតែមួយជីវបង្កើតបាន ។

មាត្រា៣០ - ទំនិញទាំងឡាយ ឬតាមគោលការណ៍វត្ថុណាដែលចូលក្នុងជំនួញបាននោះត្រូវរឹបអូសក៏បាន ប៉ុន្តែទំនិញទាំងនោះត្រូវតែថ្លឹងវាស់ ឬវាស់តាមបែបភាពឱ្យដឹងចំនួន ។

មាត្រា៣១ - លោហៈធាតុមានតំលៃ ត្បូងថ្មមានតំលៃ និងគង់តែរឹបអូសត្រូវរាយឈ្មោះ និងបែបភាពឱ្យ ប្រគល់រូប ហើយឱ្យកត់ទាំងត្រាដៃបោះក្នុងវត្ថុនោះផងបើមានត្រា ។ ប្រសិនបើត្រានោះរលប់អស់ទៅ ត្រូវឱ្យកត់ បញ្ជាក់ដូច្នេះនៅក្នុងកំណត់ហេតុផង ត្រឡឹងប្រាក់ក៏ត្រូវថ្លឹងដែរ ។

មាត្រា៣២ - បើប្រសិនជាប្រាក់ចាយត្រូវឱ្យកត់នៅក្នុងកំណត់ហេតុពីចំនួនទឹកប្រាក់ និងប្រភេទនៃប្រាក់ ចាយនោះ ។ អ្នកអនុវត្តសាលាក្រមអាចយកប្រាក់ចាយនោះទៅទុកនៅមន្ទីររបស់ខ្លួន ឬទុកនៅកន្លែងណាមួយដែល ខ្លួនយល់ថាអាចធានាបាន ។

មាត្រា៣៣ - ប៉ុន្តែអ្នកអនុវត្តសាលាក្រមត្រូវទុកឱ្យជន ដែលត្រូវរឹបអូសនូវប្រាក់មួយចំនួនល្មមនឹងទិញ ស្បៀងអាហារចិញ្ចឹមជីវិត និងក្រុមគ្រួសាររបស់ខ្លួនបានក្នុងកំណត់ ៣ខែ ។

មាត្រា ៣៤ - អ្នកអនុវត្តសាលក្រមមិនត្រូវឆែកឆេរលើខ្លួនកូនបំណុល ឬ ជនដែលនៅស៊ីល្អបំរើកូនបំណុល នោះទេ ប៉ុន្តែបើកូនបំណុលមានពាក់គ្រឿងប្រាក់ មាស ឬ គ្រឿងអ្វីមួយមានតម្លៃ នោះអ្នកអនុវត្តសាលក្រមអាចរឹបអូស គ្រឿងនេះបានលើកលែងតែគ្រឿងប្រដាប់ដែលពាក់បង្ការសត្រូវដែលគេហៅថាគាថានោះមិនត្រូវរឹបអូសឡើយ ។

មាត្រា ៣៥ - ក្នុងការរឹបអូសនេះអ្នកអនុវត្តសាលក្រមត្រូវមានសាក្សីពីរនាក់អមផង ។ ឯសាក្សីនេះហៅថា សាក្សីខាងអ្នកអនុវត្តសាលក្រម ។ សាក្សីនេះត្រូវតែជានីតិជន ហើយមិនអោយជាប់ជាព្យាបាល ឬ ព្យាបាលនិងគូក្តី ឬ និងអ្នកអនុវត្តសាលក្រមរហូតសល់ជីដូនមួយបង្កើត រាប់ទាំងថ្នាក់នេះផងនិងមិនឱ្យត្រូវជាឈ្នួលនៃគូក្តី ឬ អ្នក អនុវត្តសាលក្រមឡើយ ។

មាត្រា ៣៦ - បើគ្មានសាក្សីដូច្នេះទេ ត្រូវទុកការរឹបអូសចលនវត្ថុជាអសាធិការ ។

មាត្រា ៣៧ - កាលបើអ្នកអនុវត្តសាលក្រមដែលទៅចាត់ការរឹបអូស ឃើញផ្ទះកូនបំណុលបិទទ្វារទាំងអស់នោះ អ្នកអនុវត្តសាលក្រមត្រូវរកជនម្នាក់មកចាំផ្ទះនេះ ដើម្បីកុំឱ្យជនណាមកលប់តែបំបាត់យកវត្ថុអ្វីបាន ហើយអ្នក អនុវត្តសាលក្រមត្រូវទៅរកប្រធាន ឬអនុប្រធានគណៈកម្មាធិការឃុំ ឬសង្កាត់ឱ្យមកមើល រួចឱ្យជាងម្នាក់ ឬអ្នក ស្រុកម្នាក់បើកទ្វារផ្ទះនោះនៅចំពោះមុខប្រធាន ឬអនុប្រធានគណៈកម្មាធិការឃុំ ឬសង្កាត់នោះ ឯចលនវត្ថុនានា ឯទៀត ដែលបិទក៏ត្រូវឱ្យបើក ហើយកត់ត្រារឹបអូសបន្ត ។ គ្នាទៅនៅពេលវេលានោះ ។

ឯប្រធាន ឬអនុប្រធានគណៈកម្មាធិការឃុំ ឬសង្កាត់ត្រូវឱ្យចុះហត្ថលេខានៅលើកំណត់ហេតុ ដែលអ្នក អនុវត្តសាលក្រមបានធ្វើអំពីការរឹបអូសនោះផងដែរ ។

មាត្រា ៣៨ - បើជនដែលត្រូវរឹបអូសនោះនៅផ្ទះ ហើយបើទ្វារផ្ទះនោះបើករួចដោយសំរួល ឬដោយបង្គំ អ្នកអនុវត្តសាលក្រមត្រូវបង្គាប់កូនបំណុលនោះថែមទៀតថា ត្រូវឱ្យសងប្រាក់ជំពាក់នៅទីកន្លែងនេះឱ្យហើយទៅ ។ ឯសេចក្តីបង្គាប់នេះត្រូវឱ្យដាក់នៅក្នុងកំណត់ហេតុដែលត្រូវធ្វើតាមមាត្រា ២៥ នៃច្បាប់នេះ ។ ប៉ុន្តែបើមិនធ្វើតាម របៀបនេះក៏មិនត្រូវឱ្យទុកកំណត់ហេតុជាអសាធិការឡើយ ។

មាត្រា ៣៩ - អ្នកអនុវត្តសាលក្រមត្រូវឱ្យបើកគ្រប់បន្ទប់ និងគ្រប់ទូ តុ រហូតដល់បន្ទប់ដែលជួលទៅឱ្យគេ នៅនោះផង ។ បើអ្នកជួលប្រកែកពុំព្រមឱ្យបើក អ្នកអនុវត្តសាលក្រមត្រូវចាត់ការដូចមានបញ្ញត្តិនៅមាត្រា ៣៧ នៃច្បាប់នេះ ។

កំណត់ហេតុនេះ ត្រូវឱ្យមានកត់ថ្ងៃ ខែ ឆ្នាំដែលនឹងត្រូវលក់ឡាយឡុងវត្ថុរឹបអូស នោះផង ប៉ុន្តែបើមិន កត់ដូច្នេះទេក៏មិនត្រូវទុកកំណត់ហេតុនោះជាអសាធិការឡើយ ។

មាត្រា៤០ - អ្នកអនុសាសនាក្រុមត្រូវរើសរកជនម្នាក់ឱ្យធ្វើជាអ្នករក្សាវត្ថុដែលរឹបអូសនេះ ។ មុខងារអ្នករក្សានេះ គឺត្រូវគ្រប់គ្រងថែរក្សារបស់នោះឱ្យគង់ ប្រយ័ត្នកុំឱ្យជនដែលត្រូវរឹបអូស ឬជនដទៃផ្សេងមកលបតែបំបាត់យកវត្ថុដែលរឹបអូសនោះទៅបាន ឬមកលបយកវត្ថុមានតំលៃច្រើនហើយយកវត្ថុមានតំលៃតិចមកដាក់ជំនួសវិញបានឡើយ ។

មាត្រា៤១ - បើជនដែលត្រូវរឹបអូសរកអ្នករក្សាម្នាក់ដែលជាអ្នកមានធនធានគ្រប់គ្រាន់មកឱ្យរក្សារបស់នោះបាន ហើយជននោះក៏ស្ម័គ្រចិត្តធ្វើជាអ្នករក្សារបស់នោះផង នោះអ្នកអនុវត្តសាលក្រមអាចទទួលយកតាមពាក្យសុំបាន ។

មាត្រា៤២ - បើនឹងយកជនដែលត្រូវរឹបអូស ឬព្យាបាលត្រឹមថ្នាក់ជំងឺដូនមួយបង្កើតមកធ្វើជាអ្នករក្សាក៏បាន ឱ្យតែម្ចាស់បំណុលយល់ព្រមផងទើបបាន ។ ឯការយល់ព្រមនោះអាចទទួលតែមាត់ទទេក៏បានដែរ ។

មាត្រា៤៣ - បើជនដែលត្រូវរឹបអូសមានវត្ថុមាននៅនឹងផ្ទះនោះអាចនឹងយកជននោះឱ្យធ្វើជាអ្នករក្សាបាន ទោះបីម្ចាស់បំណុលមិនព្រមក៏ដោយ បើឃើញថាវត្ថុដែលរឹបអូសនោះមានតំលៃតិចជាងសោយហិរញ្ញវត្ថុដែលត្រូវចំណាយឱ្យអ្នករក្សាម្នាក់ទៀត ។

មាត្រា៤៤ - កំណត់ហេតុនោះតាមគោលការណ៍ត្រូវធ្វើនៅទីកន្លែងដែលរឹបអូស ហើយត្រូវឱ្យអ្នករក្សាចុះហត្ថលេខា ឬផ្ដិតមេដៃ ។ បន្ទាប់មកត្រូវប្រគល់សេចក្ដីកំណត់ហេតុនេះទៅឱ្យអ្នករក្សាមួយច្បាប់ ។ សេចក្ដីចំលងកំណត់ហេតុនេះ ត្រូវឱ្យមានហត្ថលេខា ឬស្នាមមេដៃរបស់អ្នកអនុវត្តសាលក្រម សាក្សី និងអ្នករក្សាផង ។

មាត្រា៤៥ - បើការរឹបអូសនេះ ធ្វើនៅផ្ទះជនដែលត្រូវរឹបអូស ហើយនៅចំពោះមុខជននេះផង អ្នកអនុវត្តសាលក្រមត្រូវប្រគល់សេចក្ដីចំលងកំណត់ហេតុឱ្យជននេះមួយច្បាប់ ដើម្បីជៀសវាងកុំឱ្យមានការទាស់ទែងគ្នាអំពីការផ្លាស់ប្តូរក្លែងបន្លំ តែបំបាត់វត្ថុដែលរឹបអូសតទៅថ្ងៃមុខ ។

មាត្រា៤៦ - បើជនដែលត្រូវរឹបអូសមិននៅ អ្នកអនុវត្តសាលក្រមត្រូវប្រគល់សេចក្ដីចំលងកំណត់ហេតុមួយច្បាប់ទៅឱ្យប្រធាន ឬអនុប្រធានគណៈកម្មាធិការឃុំ ឬសង្កាត់ ឯប្រធាន ឬអនុប្រធានគណៈកម្មាធិការឃុំ ឬសង្កាត់នេះត្រូវចុះសេចក្ដីថា បានឃើញនៅដើមកំណត់ហេតុនេះផង ។ ប្រធាន ឬអនុប្រធានគណៈកម្មាធិការឃុំ ឬសង្កាត់ប្រគល់សេចក្ដីចំលងនេះឱ្យជនដែលរឹបអូសនោះ កាលណាជននេះចូលមកផ្ទះវិញ ។

មាត្រា៤៧ - បើការរឹបអូសនេះត្រូវធ្វើនៅទីកន្លែងក្រៅពីផ្ទះជនដែលត្រូវរឹបអូស ហើយជននោះមិននៅផង អ្នកអនុវត្តសាលក្រមត្រូវប្តឹងដល់ប្រធានតុលាការសុំឱ្យចេញដីការមួយច្បាប់អំពីរឿងនេះ ។

មាត្រា៤៤- ហាមមិនឱ្យអ្នករក្សា ប្រើប្រាស់វត្ថុដែលរឹបអូស ជួល ឬឱ្យគេខ្ចីឡើយ អ្នករក្សាត្រូវថែរក្សា វត្ថុដែលរឹបអូសនេះបីដូចជាខ្លួនជាម្ចាស់របស់ ។

បើអ្នករក្សាធ្វើល្មើសនឹងបញ្ញត្តិនេះ និងត្រូវទទួលសងដំបីចិត្ត ហើយការរក្សាវត្ថុក៏ត្រូវដកពីអ្នករក្សានោះ ចេញវិញ ។

មាត្រា៤៥- ឈ្នួលរក្សាវត្ថុនេះត្រូវគិតមួយពាន់ប្រាំរយរៀល " ១ ៥០០ រៀល " ក្នុងមួយថ្ងៃជាអតិបរមា ។

មាត្រា៥០- អ្នកអនុវត្តសាលក្រមត្រូវកំណត់តំលៃនៃវត្ថុនីមួយៗ ដែលត្រូវរឹបអូសតាមតំលៃប៉ាន់ស្មាន តំលៃនេះត្រូវចុះក្នុងកំណត់ហេតុឱ្យចម្លងទាំងនោះ ។

មាត្រា៥១- បើចលនវត្ថុដែលវាយតំលៃមិនលើសពី ១៥ ០០០ រៀល អ្នកអនុវត្តសាលក្រមត្រូវធ្វើ កំណត់ហេតុបញ្ជាក់ថារបស់នេះតិចពេក មិនធ្ងន់នឹងសងបំណុល ហើយមិនត្រូវឱ្យរឹបអូសទេ ។

នៅក្នុងកំណត់ហេតុនេះ អ្នកអនុវត្តសាលក្រមត្រូវដាក់សេចក្តីថាមានចលនវត្ថុមិនគ្រប់គ្រាន់ ហើយត្រូវ បញ្ជូនកំណត់ហេតុនេះទៅការិយាល័យក្រឡាបញ្ជី ដើម្បីដាក់ក្នុងសំណុំរឿង ។

មាត្រា៥២- អ្នកអនុវត្តសាលក្រម កាលបើបានធ្វើបញ្ជីកាត់តំលៃចលនវត្ថុនេះហើយ ត្រូវដាក់នៅក្នុង កំណត់ហេតុនោះផង ថ្ងៃ ខែ ឆ្នាំ ដែលនឹងត្រូវលក់ឡាយឡុងចលនវត្ថុនោះ ។

មាត្រា៥៣- អ្នកអនុវត្តសាលក្រមត្រូវយកសេចក្តីចំណងកំណត់ហេតុនេះមួយច្បាប់ទៅបិទភ្លាមមួយរំពេច នៅទីស្នាក់ការគណៈកម្មាធិការឃុំ ឬសង្កាត់ និងនៅទីលំនៅនៃកូនបំណុលដែលត្រូវរឹបអូស ។ កិច្ចទាំងពីរខាងលើនេះ បើមិនធ្វើតាមទេ និងត្រូវទុកកិច្ចការដែលធ្វើនេះជាអសាធិការហើយនឹងបាត់តាំងការតទៅទៀតបានឡើយ ។

មាត្រា៥៤- ការលក់ឡាយឡុងនឹងត្រូវលក់ក្នុងកំណត់ ៣០ ថ្ងៃគត់យ៉ាងយូរ គិតតាំងពីថ្ងៃដែលធ្វើបញ្ជី កាត់តំលៃចលនវត្ថុតាមបញ្ញត្តិមាត្រា ៥២ នៃច្បាប់នេះ ។

មាត្រា៥៥- នៅថ្ងៃលក់ឡាយឡុង អ្នកអនុវត្តសាលក្រមត្រូវពិនិត្យរាប់មើលវត្ថុដែលរឹបអូស គឺត្រូវ ពិនិត្យមើលវត្ថុនេះតាមបញ្ជីឱ្យដឹងក្រែងមានវត្ថុឯណាមួយ ឬច្រើនបាត់រូប ។

មាត្រា៥៦- បើអ្នកអនុវត្តសាលក្រមពិនិត្យទៅឃើញមានបាត់វត្ថុដែលរឹបអូស អ្នកអនុវត្តសាលក្រមត្រូវ ធ្វើអង្កេតភ្លាម ហើយបើអង្កេតទៅឃើញថាមានគេផ្លាស់ប្តូរក្លែងបន្លំ ឬគេបំបាត់នោះត្រូវរកអាជ្ញាធរមានសមត្ថកិច្ច ឱ្យនាំជនប្រព្រឹត្តិនោះទៅតុលាការ ។

មាត្រា៥៧- អ្នកអនុវត្តសាលក្រមត្រូវលក់ឡាយឡុងវត្ថុដែលរឹបអូសតាមលេខរៀង និងតាមថ្ងៃដែល កត់នៅក្នុងបញ្ជី ។

ប៉ុន្តែ បើវត្ថុដែលរឹបអូសនោះមានតំលៃលើសពីប្រាក់ដែលជំពាក់ គិតទាំងចុងការនិងសោហ៊ុយផង នោះ កូនបំណុលអាចប្តឹងសុំឱ្យលក់វត្ថុណាខ្លះ មុនវត្ថុដទៃទៀតបាន ដើម្បីនិងបានទុកវត្ថុណា ដែលខ្លួនពេញចិត្តជាងគេ ។

មាត្រា៥៨ - ប្រសិនបើមានចលាចលផ្សេងៗ នៅពេលវេលាដែលកំពុងលក់ឡាយឡុង អ្នកអនុវត្តសាលក្រម ត្រូវធ្វើកំណត់ហេតុអំពីរឿងនេះ ហើយត្រូវរកអាជ្ញាធរមានសមត្ថកិច្ចនាំជនប្រព្រឹត្តិបទល្មើសទៅតុលាការ ។

មាត្រា៥៩ - កាលបើលក់ឡាយឡុងវត្ថុនោះខ្លះទៅហើយបានចំនួនប្រាក់គ្រប់គ្រាន់ ល្មមសងម្ចាស់បំណុល ទាំងប្រាក់ដើម ទាំងប្រាក់ការនិងសោហ៊ុយផង ត្រូវឈប់លក់វត្ថុនេះតទៅទៀត ។

មាត្រា៦០ - ការលក់ឡាយឡុង ត្រូវលក់យកថ្លៃដល់ដៃ គឺថាកាលបើបានប្រគល់វត្ថុនោះឱ្យអ្នកទិញត្រូវ ចេញថ្លៃឱ្យភ្លាម ។

មាត្រា៦១ - ប្រាក់ដែលបានមកពីលក់វត្ថុឡាយឡុងនោះ ត្រូវប្រគល់ឱ្យម្ចាស់បំណុល ។ ម្ចាស់បំណុលត្រូវ សរសេរនៅក្រោមកំណត់ហេតុលក់ឡាយឡុងថា បានទទួលប្រាក់ ហើយចុះហត្ថលេខានៅខាងក្រោម ។ ឯកំណត់ហេតុ នេះត្រូវធ្វើភ្លាមៗ ។ បើម្ចាស់បំណុលមិនចេះអក្សរទេ ត្រូវប្រគល់ប្រាក់ឱ្យម្ចាស់បំណុលនៅចំពោះមុខសាក្សីពីរនាក់ ។

មាត្រា៦២ - បើអ្នកអនុវត្តសាលក្រមប្រគល់ឱ្យម្ចាស់បំណុលភ្លាមមិនបានទេ ព្រោះមានបណ្តឹងប្តឹងទាស់ ដូចមានបញ្ញត្តិក្នុងមាត្រា ៧០ និង ៧២ នៃច្បាប់នេះ នោះអនុវត្តសាលក្រមត្រូវយកប្រាក់នេះ ទៅតំកល់ទុកនៅ ការិយាល័យក្រឡាបញ្ជីក្នុងរវាង ៣ ថ្ងៃយ៉ាងយូរ ។

មាត្រា៦៣ - បើលក់ឡាយឡុងទៅហើយ គ្មានជនណាមកដេញថ្លៃបានទេ ត្រូវលក់វត្ថុដែលរឹបអូសនោះ ទៅឱ្យម្ចាស់បំណុលតាមកិច្ចថ្លៃដែលកាត់ទុកជាមុន ហើយដែលកាត់នៅក្នុងបញ្ជី ដើម្បីសងប្រាក់ជំពាក់ឱ្យរួចទាំងអស់ ឬខ្លះតាមថ្លៃវត្ថុដែលលក់បាន ។

បើថ្លៃលក់វត្ថុនោះយកមកសងប្រាក់ជំពាក់ មិនរួចទាំងអស់នោះទេ ត្រូវឱ្យកូនបំណុលទទួលជំពាក់ប្រាក់ ដែលនៅសល់នោះតទៅទៀត ។ បើដូច្នេះអ្នកអនុវត្តសាលក្រមត្រូវកាត់ត្រាចំនួនប្រាក់ដែលប្រគល់ឱ្យម្ចាស់បំណុល នៅលើខ្ទង់លិខិតបំណុលប្រសិនបើមានលិខិតនោះ ។

បើយកប្រាក់លក់វត្ថុនោះមកសងប្រាក់ជំពាក់គ្រប់ចំនួនហើយ អ្នកអនុវត្តសាលក្រមត្រូវប្រគល់សំបុត្រទៅ ឱ្យកូនបំណុលវិញ ។

មាត្រា៦៤ - អ្នកអនុវត្តសាលក្រមត្រូវទទួលខុសត្រូវផ្ទាល់ ពីប្រាក់ដែលបានមកពីការលក់ឡាយឡុង វត្ថុនោះ ហើយអ្នកអនុវត្តសាលក្រមមិនត្រូវទទួលប្រាក់លើសពីថ្លៃលក់បានឡើយ បើទទួលប្រាក់លើសពីចំនួននោះ នឹងត្រូវផ្ដន្ទាទោសដាក់គុកពី ៦ ខែ ទៅ ៧ ខែ ។

ផ្នែកទី ២

អំពីឧប្បត្តិហេតុ

មាត្រា ៦៥ - នៅពេលដែលចាត់ការរឹបអូស អាចមានឧប្បត្តិហេតុផ្សេងៗកើតឡើង ព្រោះជួនកាលមានការប្តឹងទាស់នឹងការរឹបអូសនោះ ។ ការប្តឹងទាស់ទាំងនោះអាចមានមក :

- ១. ពីជនដែលត្រូវរឹបអូស
- ២. ពីម្ចាស់បំណុលនៃជនដែលត្រូវរឹបអូស ក្រៅពីម្ចាស់បំណុលដែលប្តឹងឱ្យរឹបអូសនោះ
- ៣. ពីជនដទៃដែលគេតវ៉ាថា ចូលរួមក្នុងកំណត់ហេតុដែលត្រូវរឹបអូសទាំងអស់ ឬខ្លះជារបស់គេ ។

មាត្រា ៦៦ - នៅពេលដែលអ្នកអនុវត្តសាលក្រមកំពុងចាត់ការរឹបអូស ជនដែលត្រូវរឹបអូសអាចនឹងប្តឹងទាស់បាន ក្នុងករណីនេះអ្នកអនុវត្តសាលក្រមត្រូវធ្វើកំណត់ហេតុភ្លាមមួយរំពេច ដោយចុះសេចក្តីបណ្តឹងនោះនៅក្នុងកំណត់ហេតុ ។ បើអ្នកអនុវត្តសាលក្រមយល់ថា បណ្តឹងទាស់នេះគ្មានសំអាងច្បាស់លាស់ អ្នកអនុវត្តសាលក្រមនឹងចេះតែចាត់ការរឹបអូសនេះតទៅទៀតបាន ។ ប៉ុន្តែនៅក្នុងកំណត់ហេតុនោះត្រូវឱ្យរាយហេតុដែលបណ្តាលឱ្យធ្វើដូច្នេះ ឯចំណែកជនដែលត្រូវរឹបអូសនោះនៅវេលាដែលអ្នកអនុវត្តសាលក្រមចាត់ការរឹបអូសរួចហើយភ្លាមមានសិទ្ធិប្តឹងដល់តុលាការ សុំឱ្យចេញដីកាសំរេចឱ្យខ្លួនជាប្រញាប់អំពីបណ្តឹងទាស់នេះ ។

មាត្រា ៦៧ - បើការប្តឹងទាស់ពីការរឹបអូសនោះ ប្តឹងក្រោយពេលដែលអ្នកអនុវត្តសាលក្រមបានធ្វើកំណត់ហេតុពីការរឹបអូសនេះរួច នោះជនដែលត្រូវរឹបអូសត្រូវយកពាក្យប្តឹងទាស់ទៅជូនប្រធានតុលាការដោយខ្លួនឯង ។ ឯប្រធានតុលាការបើបានទទួលពាក្យប្តឹងទាស់នោះហើយ ត្រូវចេញដីកាសំរេចពីរឿងនេះភ្លាម ។

មាត្រា ៦៨ - បើការប្តឹងទាស់នោះធ្វើមុនការរឹបអូស ហើយប្រធានតុលាការពុំបានសំរេចឱ្យទាន់មុនថ្ងៃដែលត្រូវលក់ឡាយឡុងវត្ថុនោះទេ ជនដែលត្រូវរឹបអូសត្រូវជូនបង្គាន់ដៃក្រលាបញ្ជីបញ្ជាក់អំពីការទទួលពាក្យប្តឹងទាស់នោះទៅអ្នកអនុវត្តសាលក្រម ឯបង្គាន់ដៃនោះត្រូវអ្នកក្រលាបញ្ជីចេញឱ្យជាដរាប ។ ឯអ្នកអនុវត្តសាលក្រមកាលបើទទួលបង្គាន់ដៃនោះ ហើយមិនត្រូវលក់ឡាយឡុងវត្ថុនោះឡើយ បើគ្មានបង្គាន់ដៃអ្វីជូនទៅអ្នកអនុវត្តសាលក្រមទេ នោះអ្នកអនុវត្តសាលក្រមត្រូវតែចាត់ការលក់ឡាយឡុងវត្ថុនោះទៅ ។

មាត្រា ៦៩ - បើសំរេចថា ត្រូវទុកពាក្យប្តឹងទាស់ថាបានការហើយ អ្នកអនុវត្តសាលក្រមត្រូវឈប់លក់ឡាយឡុង ។

មាត្រា ៧០ - ឯម្ចាស់បំណុលនៃជនដែលត្រូវបង់ប្រាក់ ទោះដោយប្រការយ៉ាងណាក្តី មិនអាចប្តឹងទាស់មិនឱ្យលក់ឡាយឡុងបានឡើយ ប៉ុន្តែម្ចាស់បំណុលអាចប្តឹងទាស់សុំកុំឱ្យយកប្រាក់ដែលលក់បាននោះ ទៅចែកចាយជាសំណងបាន ។ ក្នុងករណីខាងក្រោមនេះម្ចាស់បំណុលនៃជនដែលត្រូវបង់ប្រាក់ ត្រូវប្តឹងទៅអ្នកអនុវត្តសាលក្រមមុនពេលលក់ឡាយឡុងក៏បាន កំពុងតែលក់ឡាយឡុងក៏បាន ។ អ្នកអនុវត្តសាលក្រមត្រូវកត់បណ្តឹងទាស់នោះក្នុងកំណត់ហេតុលក់ឡាយឡុង ។

បើមានការប្តឹងទាស់ សុំកុំឱ្យយកប្រាក់ដែលលក់បាននោះទៅចែកចាយជាសំណងនោះ អ្នកអនុវត្តសាលក្រមមិនត្រូវប្រគល់ប្រាក់នោះឱ្យទៅម្ចាស់បំណុលដែលជាអ្នកសុំឱ្យបង់ប្រាក់នោះឡើយ ។ ប្រាក់នោះអ្នកអនុវត្តសាលក្រមត្រូវយកទៅទុកនៅការិយាល័យក្រលាបញ្ជី ឬទីកន្លែងណាដែលយល់ឃើញថាធានាបាន ហើយក្នុងរវាង ១០ ថ្ងៃម្ចាស់បំណុលដែលប្តឹងទាស់ត្រូវជូនពាក្យដល់តុលាការសុំឱ្យសំរេចអំពីបណ្តឹងទាស់នោះ ។

មាត្រា ៧១ - លុះផុតកំណត់ ១០ ថ្ងៃហើយហើយពុំឃើញម្ចាស់បំណុលដែលប្តឹងទាស់នោះជូនពាក្យដល់តុលាការទេនោះ ម្ចាស់បំណុលដែលជាអ្នកប្តឹងសុំឱ្យបង់ប្រាក់ អាចសុំបើកយកប្រាក់ដែលលក់បាននោះបាន ។

មាត្រា ៧២ - ជនដែលប្រកាន់ថា វត្ថុដែលបង់ប្រាក់ទាំងអស់ ឬខ្លះនោះជារបស់ខ្លួន ជននោះអាចប្តឹងទាស់សុំកុំឱ្យលក់ឡាយឡុងបាន ។ បណ្តឹងទាស់នោះនឹងទុកជាត្រឹមត្រូវបាន លុះត្រាតែប្តឹងឱ្យមុនថ្ងៃដែលកំរិតឱ្យលក់ឡាយឡុង ឬ នៅពេលដែលកំពុងលក់ ។

មាត្រា ៧៣ - ជនណាដែលប្រកាន់ខ្លួនជាម្ចាស់វត្ថុ ត្រូវជូនពាក្យមួយច្បាប់មកអ្នកអនុវត្តសាលក្រម ព្រមជាមួយនិងសំបុត្រស្នាមផ្សេងៗ សំគាល់ខ្លួនជាម្ចាស់វត្ថុនោះបើមាន ឬ ភស្តុតាងអ្វីផ្សេងៗ ទៀតដើម្បីជាសំអាងនៃសេចក្តីតវ៉ាថាខ្លួនជាម្ចាស់វត្ថុនោះ ។

បើអ្នកប្តឹងទាស់នោះមិនចេះសរសេរ ត្រូវអោយប្តឹងទាស់ដល់អ្នកអនុវត្តសាលក្រមតែម្នាក់ទេ អ្នកអនុវត្តសាលក្រមត្រូវកត់ចំណេញតាមពាក្យប្តឹងទាស់នោះ ហើយអោយមានសាក្សីពីនាក់បញ្ជាក់ ពីសាវតាជាតិនៃអ្នកប្តឹងទាស់នោះផង ។

មាត្រា ៧៤ - បើការប្តឹងទាស់នោះទាក់ទងតែនឹងលើរូបវត្ថុខ្លះទេ នោះត្រូវអោយទុកវត្ថុនោះសិនកុំ អាលឱ្យលក់ឡាយឡុង ឯវត្ថុឯទៀតត្រូវអោយលក់ទៅ ។

មាត្រា ៧៥ - បើពាក់ព័ន្ធទៅលើរូបវត្ថុទាំងអស់ ឬ លើរូបវត្ថុភាគច្រើន អ្នកអនុវត្តសាលក្រមត្រូវឈប់ឡាយឡុងសិន ។

ពាក្យប្តឹងទាស់ ឬ កំណត់ហេតុដែលកត់ចំណើយប្តឹងទាស់នេះ អ្នកអនុវត្តសាលក្រមត្រូវបញ្ជូនទៅតុលាការ ដែលត្រូវសំរេចរឿងនេះដោយដីកាជាប្រញាប់ ឯវត្ថុដែលរឹបអូសនឹងលក់ឡាយឡងនោះ អ្នកអនុវត្តសាលក្រមត្រូវ ប្រគល់ទៅឱ្យជនដែលទទួលរក្សានោះរក្សាទៅទៀត រងចាំស្តាប់សេចក្តីសំរេចពីតុលាការ ។

មាត្រា៧៦ - បើប្រធានតុលាការចេញដីកាសំរេចថាត្រូវតែអោយលក់ឡាយឡងតទៅ ត្រូវតែសំរេច តាមដីកានោះ ទោះបីអ្នកប្តឹងទាស់ប្តឹងតវ៉ាទៀត ពីប្រធានតុលាការក៏ដោយ ។

មាត្រា៧៧ - បើមានហេតុដូច្នេះប្រាក់ដែលបានមកពីការលក់ឡាយឡងនោះ ត្រូវអ្នកអនុវត្តសាលក្រម យកទៅដកល់ទុកនៅការិយាល័យក្រលាបញ្ជីតាមបញ្ញត្តិមាត្រា ៦២ នៃច្បាប់នេះ រក្សាទុកទាល់តែពេលណា តុលាការសំរេចពីបណ្តឹងទាស់នោះហើយស្រេច ។

អ្នកប្តឹងទាស់ត្រូវប្តឹងតវ៉ាពីដីកាប្រធានតុលាការក្នុងកំណត់ដប់ថ្ងៃគត់ បើខ្លួនពុំសុខចិត្តនឹងដីកានោះ បើទុក អោយហួសពីកំណត់នោះហើយ ត្រូវទុកដីការបស់ប្រធានតុលាការប្រជាជនជាស្រេចដាច់ខាត តទៅ ហើយពុំអាច ប្តឹងតវ៉ាអ្វីទៀតបានឡើយ ។

ការប្តឹងតវ៉ារបស់ប្រធានតុលាការប្រជាជននោះ ត្រូវឱ្យមានពាក្យមួយច្បាប់ប្តឹងសូមអោយតុលាការ ប្រជាជនជំនុំជំនះរឿងនោះ ។ ការប្តឹងដូច្នេះមិនចាំបាច់អោយមានសេចក្តីផ្សះផ្សាពីមុនឡើយ ។

មាត្រា៧៨ - កាលពីមានច្បាប់បំណុលឯទៀតប្តឹងមុនថ្ងៃលក់ឡាយឡងក្តី ឬនៅវេលាកំពុងលក់ ឡាយឡងក្តី ជំទាស់សុំកុំអោយមានការប្រគល់ប្រាក់ដែលបានមកពីម្ចាស់បំណុល ដែលជាអ្នកប្តឹងសុំអោយរឹបអូស ដូចមានបញ្ញត្តិក្នុងមាត្រា៧០ នៃច្បាប់នោះក្រលាបញ្ជី ក្រោយពីបានទទួលប្រាក់ពីអ្នកអនុវត្តសាលក្រមនោះក្នុង រយៈពេល១៥ ថ្ងៃត្រូវកោះជនដែលត្រូវរឹបអូស ម្ចាស់បំណុលជាអ្នកប្តឹងសុំអោយរឹបអូស និងម្ចាស់បំណុលជាអ្នកប្តឹង ទាស់ ឱ្យចូលមកតុលាការប្រជាជន ហើយប្រជាជនតុលាការ ឬ ចៅក្រមម្ចាស់ដែលត្រូវចាត់ពីប្រធានតុលាការ យកប្រាក់នោះមកចែកសងឱ្យម្ចាស់បំណុលទាំងនោះតាមសមធម៌នៅក្នុងបន្ទប់របស់ខ្លួន ។

មាត្រា៧៩ - បើធ្វើដូច្នេះទៅហើយនៅតែមានការទាស់ទែងពុំព្រមព្រាងគ្នាទៀត ត្រូវអោយជនដែលប្តឹង ទាស់សុំកុំអាលអោយចែកប្រាក់នេះ ឬក៏ម្ចាស់បំណុលដែលជាអ្នកប្តឹងណាមួយ ប្តឹងតវ៉ាទៅតុលាការសូមអោយ សំរេច សេចក្តីឱ្យ ។

មាត្រា៨០ - ការបែងចែកប្រាក់សងបំណុលនេះ ត្រូវអោយធ្វើកំណត់ហេតុមួយច្បាប់ដែលត្រូវអោយកូនក្តី ទាំងអស់ចុះហត្ថលេខាផង ឯដើមកំណត់ហេតុនេះត្រូវទុកនៅការិយាល័យក្រលាបញ្ជី ។

មាត្រា៤១ - បើជនដែលមានប្រយោជន៍ប្តឹងទាស់ចូលមកប្តឹងក្រោយដែលបានលក់ឡាយឡងរួចស្រេច ទៅហើយជននោះគ្រាន់តែមានអំណាចប្តឹងសុំសោហ៊ុយជម្ងឺចិត្តតែប៉ុណ្ណោះ ។

ជំពូកទី២

អំពីការរឹបអូសចលនវត្ថុ

មាត្រា៤២ - អ្នកអនុសាសក្រមដែលទទួលបានការទៅរឹបអូសចលនវត្ថុ ត្រូវបង្គាប់ឱ្យម្ចាស់បំណុលដែលប្តឹង សុំឱ្យរឹបអូសប្រគល់មកឱ្យខ្លួននូវសាលក្រមដែលមានដាក់រូបមន្តឱ្យសំរេចតាមអនុវត្ត ហើយដែលតាមអំណាច សាលក្រមនេះហើយដែលនឹងត្រូវចាត់ការរឹបអូស ។

ប្រសិនបើអចលនវត្ថុនោះជាដីដែលមានចុះនៅក្នុងបញ្ជីសុរិយោដីហើយ ត្រូវឱ្យប្រគល់សេចក្តីចម្លងពីបញ្ជី នោះមួយ ច្បាប់ដោយភ្ជាប់មកជាមួយនូវសេចក្តីចម្លងផែនទី ទីកន្លែងមានដីនោះ ។

អ្នកអនុវត្តសាលក្រមត្រូវបង្គាប់ឱ្យម្ចាស់បំណុលដែលប្តឹងសុំឱ្យរឹបអូសប្រគល់កិច្ចការបញ្ជាចលនវត្ថុ មកឱ្យ ខ្លួនផងដែរ ទោះដីនោះមានសង់ផ្ទះគេហដ្ឋានលើក៏ដោយ គ្មានក៏ដោយ ។

មាត្រា៤៣ - អ្នកអនុសាសក្រមកាលបីបានលិខិតអ្វីពីម្ចាស់បំណុល ត្រូវចេញបង្គាន់ដៃឱ្យអ្នកនោះ ថាបាន ទទួលលិខិតនោះហើយ ។ អ្នកអនុវត្តសាលក្រមអាចរកលិខិតទាំងនោះដោយខ្លួនឯងក៏បាន ក្នុងករណីនោះមិនចាំ បាច់ចេញបង្គាន់ដៃអ្វីឡើយ ។

មាត្រា៤៤ - ការរឹបអូសចលនវត្ថុ ត្រូវឱ្យតំណឹងពីសាលក្រមដល់កូនបំណុល និងឱ្យបង្គាន់ដៃសងប្រាក់ ជំពាក់ជាមុន ដូចមានបញ្ញត្តិនៅមាត្រា ១៦ នៃច្បាប់នោះ ទើបចាត់ការរឹបអូសជាក្រោយបាន ។

មាត្រា៤៥ - បើកូនបំណុលពុំធ្វើតាមសេចក្តីប្រកាសបង្គាប់នេះទេ ៣០ ថ្ងៃ យ៉ាងតិចក្រោយថ្ងៃដែលបាន បង្គាប់ឱ្យសងប្រាក់ អ្នកអនុវត្តសាលក្រមត្រូវធ្វើកំណត់ហេតុរឹបអូសមួយច្បាប់ កំណត់ហេតុនោះត្រូវឱ្យភ្ជាប់ជាមួយ ផងនូវបញ្ជីរាយមុខព្រមទាំងទំហំនិងភាព ហើយនឹងទីកន្លែងនៃចលនវត្ថុដែលរឹបអូសនោះបួន ឬប្រាំច្បាប់តាម តំរូវការ ។

ក្នុងបញ្ជីនោះ ត្រូវឱ្យចុះ ៖

- នាមនិងទីលំនៅម្ចាស់បំណុលដែលប្តឹងសុំឱ្យរឹបអូស និងជនដែលត្រូវរឹបអូស
- លិខិតចម្លងបញ្ជីដី បើដីនោះមានចុះបញ្ជីសុរិយោដី
- ថ្លៃដីដែលកាត់ដោយអ្នកប្តឹងសុំឱ្យរឹបអូស
- ថ្ងៃ ខែ ឆ្នាំ ពេលម៉ោង និងទីកន្លែងដែលត្រូវលក់ឡាយឡងនោះ ។

មាត្រា៨៦ - បើទំហំដីដែលលក់ឡាយឡងតិចជាងមួយហិកតា ហើយនៅលើចលនវត្ថុគ្មានសង់គេហដ្ឋាន ដែលត្រូវទុកជាចលនវត្ថុពាក់ព័ន្ធនឹងទេ នោះត្រូវឱ្យប្រធាន ឬអនុប្រធានកម្មាធិការប្រជាជនឃុំឃាំងឡាយឡងដី នោះនៅទីស្នាក់ការឃុំ នៅចំមុខអ្នកអនុវត្តសាលក្រម ។ ក្រៅពីករណីនេះត្រូវតែលក់ឡាយឡងនៅ ទីស្នាក់ការ តុលាការ ។

មាត្រា៨៧ - អ្នកអនុវត្តសាលក្រមត្រូវយកបញ្ជីរាយមុខចលនវត្ថុ មួយច្បាប់ទៅបិទនៅទីស្នាក់ការ ឃុំ ឬសង្កាត់ ដែលចលនវត្ថុនោះស្ថិតនៅ មួយច្បាប់ទៀតទៅបិទនៅទីដីដែលត្រូវលក់ឡាយឡង មួយ ច្បាប់ទៀត ត្រូវយកទៅបិទនៅទីផ្សារ ។ ប្រសិនបើត្រូវលក់នៅទីស្នាក់ការតុលាការ ត្រូវឱ្យបិទបញ្ជីនេះ មួយច្បាប់នៅ ទីស្នាក់ការនោះផង ។

មាត្រា៨៨ - បញ្ជីរាយមុខចលនវត្ថុនេះមួយច្បាប់ត្រូវដាក់ក្នុងសំណុំរឿង ។ បញ្ជីមួយច្បាប់នេះទុកជាបញ្ជីដើម ហើយត្រូវមានចុះនិទ្ទេសនៅក្នុងបញ្ជីនោះថា អ្នកអនុវត្តសាលក្រមបានបិទបញ្ជីនេះជាប្រកាសនៅទីណាៗផង ។

មាត្រា៨៩ - បើចលនវត្ថុមានចុះនៅក្នុងបញ្ជីសុរិយោដី នោះអ្នកអនុវត្តសាលក្រមក្រោយពិពេលបិទប្រកាស ហើយឱ្យត្រូវចំណងកំណត់ហេតុ នៃការរឹបអូសចលនវត្ថុនោះ ក្នុងបញ្ជីព័ន្ធខាងសុរិយោដី តែបើពុំបានដូចនេះទេ ដោយហេតុណាស់ក៏ត្រូវចុះចំណារអំពីការរឹបអូសនេះដែរ

ដើម្បីឱ្យតតិយជនទាំងពួងដែលមានប្រាថ្នាចង់ទិញអចលនវត្ថុ នោះបាន ដឹងអំពីរឿងនេះផង ។

បើចលនវត្ថុមានចុះបញ្ជីសុរិយោដីទេ នោះចំណារដូចគ្នានេះ ត្រូវចុះក្នុងបញ្ជីភូមិបាល ។

មាត្រា៩០ - ក្នុងរវាង ៥ ថ្ងៃ គិតតាំងពីថ្ងៃដែលបានបិទបញ្ជីរាយមុខអចលនវត្ថុជាប្រកាសនោះរួច អ្នកអនុវត្តសាលក្រមត្រូវតំណឹងទៅជនដែលត្រូវរឹបអូស និងទៅម្ចាស់បំណុលដែលបានទទួលបញ្ចាំដីនោះ ហើយ ដែលមានចុះលិខិតបញ្ចាំនៅក្នុងសៀវភៅបញ្ជីសំរាប់ទទួលចុះបញ្ជីអំពីកិច្ចនេះ ឬដែលបានទទួលបញ្ចាំហៅហ៊ុំប៉ូតែក ពីការដែលរឹបអូសអចលនវត្ថុនោះ ហើយបង្គាប់ថា ត្រូវឱ្យចូលទៅមើលលក់ឡាយឡងផង ។

នៅចុងដីកាឱ្យតំណឹងដែលប្រគល់ឱ្យកូនបំណុលដែលត្រូវរឹបអូស និងម្ចាស់បំណុលទាំងឡាយនោះ អ្នក អនុវត្តសាលក្រមត្រូវកត់ព័ត៌មានទាំងឡាយអំពីការលក់ឡាយឡងនោះ ហើយនិងបញ្ជីរាយរូបអចលនវត្ថុដែល រឹបអូសនោះផង ។ ឯដើមដីកានោះត្រូវឱ្យទុកក្នុងសំណុំរឿង ឬក៏ត្រូវបញ្ជូនទៅឱ្យក្រលាបញ្ជី ដើម្បីទុកក្នុង សំណុំរឿង បើលក់ឡាយឡងនៅទីស្នាក់ការតុលាការ ។

មាត្រា ៩១ - ចាប់ពីថ្ងៃដែលសាមីខ្លួនទាំងអស់បានទទួលតំណឹងពីការរឹបអូសរួចហើយ ជនដែលត្រូវរឹបអូស ឬអ្នកជួលអចលនវត្ថុដែលរឹបអូសនោះត្រូវបានចាត់តាំងជាអ្នកថែរក្សាទុកពេញច្បាប់នូវផល្លានុផល និងឈ្នួលនៃ អចលនវត្ថុនោះ ។

មាត្រា ៩២ - បើម្ចាស់បំណុលដែលប្តឹងសុំឱ្យរឹបអូស ឬជនឯទៀតដែលមានប្រយោជន៍ក្នុងរឿងនោះ ប្តឹង សុំឱ្យចាត់មនុស្សដទៃទៀតក្រៅពីម្ចាស់បំណុល និងជួលអចលនវត្ថុ ឱ្យធ្វើជាអ្នកថែរក្សា នោះនឹងចាត់តាមពាក្យ សុំបាន ។

មាត្រា ៩៣ - នឹងប្តឹងសុំដូច្នេះបាន លុះត្រាដែលម្ចាស់បំណុលដែលប្តឹងសុំឱ្យរឹបអូស ឬជនឯទៀតនោះជូន ពាក្យមួយច្បាប់ ទៅប្រធានតុលាការ ជានាទីនៃអចលនវត្ថុដែលរឹបអូសបាននោះ ហើយប្រធានតុលាការត្រូវ សំរេចរឿងនោះ ដោយដីការកិច្ចការប្រញាប់ ។ ក្នុងករណីនេះអ្នកបណ្តឹងនឹងជនដែលត្រូវរឹបអូសត្រូវកោះឱ្យចូលមក ឯអ្នកអនុវត្តសាលក្រមត្រូវទទួលធ្វើជាតំណាងក្តីឯទៀត ។ អ្នកថែរក្សាត្រូវរើសយកតែជនដែលមានភ្នំឈ្មោះល្អ ។

មាត្រា ៩៤ - ឯរង្វាន់អ្នកថែរក្សាត្រូវប្រធានតុលាការសំរេចតាមសេចក្តីសុំពីអ្នករក្សានៅវេលាដែលឈប់ ថែរក្សា និងក្រោយដែលប្រធានតុលាការ បានសំរេចយល់ព្រមពីប្រាក់ចំនួនចំណាយក្នុងកិច្ចការរក្សានោះ ។

មាត្រា ៩៥ - តាមគោលការណ៍អ្នករក្សាត្រូវបានរង្វាន់ ៥ ភាគរយនៃប្រាក់ដែលទារបានមករក្សាទុក និង ៥ ភាគរយនៃប្រាក់ចំណាយ ។

មាត្រា ៩៦ - ការលក់អាចធ្វើទៅបាន ក្នុងកំណត់ ៣០ ថ្ងៃគត់ពីថ្ងៃបិទប្រកាសនៅដីការដែលត្រូវលក់ ឡាយឡងនៅទីផ្សារ នៅទីស្នាក់ការឃុំ និងទីស្នាក់ការតុលាការប្រជាជន ដោយអនុលោមទៅតាមបញ្ញត្តិមាត្រា ៨៦ និ ៨៧ នៃច្បាប់នេះ ។

សំរាប់អចលនវត្ថុដែលស្ថិតនៅក្នុងទីប្រជុំជននៃខេត្ត ឬក្នុងមជ្ឈដ្ឋានដែលត្រូវរៀបចំធ្វើជាក្រុង នោះ វិធាននៃការផ្សាយ ត្រូវធ្វើផងដែរតាមសារពត៌មាន តាមវិទ្យុ ឬទូរទស្សន៍ជាដើម ។

មាត្រា ៩៧ - ការលក់នោះ ត្រូវបើកឱ្យដេញថ្លៃជាសាធារណៈ ជនណាដែលដេញថ្លៃច្រើនជាងគេក្រោយ បំផុត ត្រូវបានអចលនវត្ថុដែលដាក់ដេញថ្លៃនោះ ។

មាត្រា ៩៨ - កាលបើបើកឱ្យដេញថ្លៃហើយ ត្រូវឱ្យអុចទៀន ឬភ្លើងបន្តគ្នាទាស់តែទៀន ឬភ្លើងនីមួយៗ នោះនេះបានកំណត់យ៉ាងតិចណាស់ត្រឹមមួយនាទី ។

លុះទៀន ឬភ្លើងទីបីអុចបន្តៗ គ្នានោះរលត់ផុតកាលណា ទើបត្រូវសំរេចលក់អចលនវត្ថុនោះបានគឺថា បើជនណាដេញថ្លៃហើយគ្មានជនណាដេញថ្លៃឱ្យលើសទៅទៀតក្នុងរវាងដែលទៀន ឬភ្លើងទីបីកំពុងរេះនោះទេ

ទើបត្រូវសំរេចថាអចលនវត្ថុដែលលក់នោះត្រូវបានជននោះ បើក្នុងវេលាទៀនមួយក្នុងទៀនបីជាតំបូងកំពុងនេះ ហើយមានគេដេញថ្លៃឡើងតទៅទៀតនោះ នឹងសំរេចលក់បាន លុះត្រាតែទៀនពីរអុចតទៅទៀតរលត់អស់ទៅ គ្មានជនណាដេញថ្លៃឡើងតទៅទៀត ។

មាត្រា៩៩ - បើក្នុងរវាងទៀន ឬភ្លើងបីគ្មានជនណាដេញថ្លៃទេ ត្រូវទុកម្ចាស់បំណុលដែលប្តឹងសុំឱ្យ រឹបអូសជាអ្នកទិញអចលនវត្ថុដែលលក់ តាមថ្លៃដែលបានកាត់ទុកជាមុន ។

មាត្រា១០០ - បើហេតុផលណាមួយបណ្តាលឱ្យលើការលក់ឡាយឡងនោះទុកទៅថ្ងៃមុខ នោះទុកឱ្យ អ្នកដែលបានដេញថ្លៃម្នាក់ឯង ឬអ្នកដែលបានដេញថ្លៃក្រោយគេបំផុតឱ្យរួចពីការទិញរបស់នោះ គឺថាត្រូវទុកថ្លៃ ដែលជននោះដេញជាអសារឥតការ ។

មាត្រា១០១ - អ្នកចូលដេញថ្លៃវត្ថុដែលត្រូវលក់ឡាយឡងនោះ ត្រូវបង់ប្រាក់ធានានៅអ្នកអនុវត្ត សាលក្រមដែលចូលសំរួលក់ឡាយឡងជាមុន ទើបចូលដេញថ្លៃបាន ។ ឯប្រាក់នោះត្រូវគិត ១០ ភាគរយ នៃ ថ្លៃវត្ថុដែលកាត់ជាមុន ។ ប្រាក់ដែលធានានោះត្រូវប្រគល់ឱ្យម្ចាស់ប្រាក់វិញដោយឥតដកហូតកំរៃអ្វីឡើយ បើអ្នក នោះដេញពុំបានទេ ។ បើអ្នកនោះដេញបានរបស់អ្វីនីមួយៗ អ្នកអនុវត្តសាលក្រមត្រូវយកប្រាក់ធានាទៅដាក់ ការិយាល័យក្រលាបញ្ជីគិតជាថ្លៃរបស់ដែលអ្នកនោះដេញបាន ។

មាត្រា១០២ - បើការលក់ឡាយឡងធ្វើនៅទីស្នាក់ការតុលាការ ត្រូវដេញប្រាក់ថ្លៃដែលទិញបានទៅឱ្យ ក្រលាបញ្ជី ។ បើការលក់ឡាយឡងនៅទីស្នាក់ការឃុំវិញ ត្រូវដេញប្រាក់វត្ថុដែលទិញបានទៅឱ្យប្រធាន ឬអនុ- ប្រធានគណៈកម្មាធិការប្រជាជនឃុំ ។

មាត្រា១០៣ - អ្នកដេញថ្លៃបានត្រូវបង់ថ្លៃអចលនវត្ថុនោះ ក្នុងរយៈពេល ១០ ថ្ងៃ យ៉ាងយូរ គិតពីថ្ងៃ ដេញថ្លៃបាន អ្នកដេញថ្លៃបានត្រូវបង់ពន្ធអ្វីៗ ទាំងអស់នៃការដេញថ្លៃព្រមទាំងសោហ៊ុយទាំងឡាយដែលនាំឱ្យ ចូលដេញថ្លៃបាន ។ ចំនួនសោហ៊ុយទាំងនោះ ត្រូវបានប្រកាសជាសាធារណៈ ឱ្យបានដឹងជាមុននៅពេលប្រធាន ឬអនុប្រធាននៃគណៈកម្មាធិការប្រជាជនឃុំ ឬចៅក្រមចាត់ការដាក់លក់ ។

កាលបើលក់ធ្វើនៅទីស្នាក់ការតុលាការ នោះត្រូវប្រធានតុលាការជាអ្នកដឹកនាំតែខ្លួនឯងតែម្នាក់ ដោយ ឥតមានទីប្រឹក្សាតុលាការជួយផងទេ ។

កំណត់ហេតុនៃការដេញថ្លៃ និងត្រូវប្រគល់ឱ្យអ្នកដេញថ្លៃបាន តែនៅពេលក្រោយបង់ថ្លៃ និងសោហ៊ុយ ទាំងពួងរួចជាស្រេច ។

មាត្រា១០៤ - អ្នកដេញថ្លៃបានអចលនវត្ថុណាមួយ និងត្រូវបានជាម្ចាស់នៃអចលនវត្ថុនោះ លុះត្រាតែ បានសងថ្លៃទិញរបស់នោះរួចស្រេចទាំងអស់ព្រមទាំងថ្លៃសោហ៊ុយដែលខ្លួនត្រូវបង់ ហើយបើគ្មានការតវ៉ាសុំឱ្យ ដេញថ្លៃឡើងវិញដូចមានចែងក្នុងមាត្រា ១០៧ បើពុំទាន់បង់ថ្លៃទិញរបស់នោះទេ អចលនវត្ថុដែលលក់នោះនៅ ជារបស់ម្ចាស់ដើមដែលត្រូវរឹបអូសជាដរាប ។

មាត្រា១០៥ - អ្នកដេញថ្លៃបានអចលនវត្ថុណាមួយត្រូវទទួលកាន់កាប់អចលនវត្ថុនោះ តាំងពីថ្ងៃដែល បានបង់ថ្លៃទិញរួចស្រេច ហើយត្រូវទទួលយកអចលនវត្ថុនោះតាមបែបភាពនៅវេលានោះ មិនអាចតវ៉ាឱ្យមាន ការធានា និងឱ្យបានសំណងសោហ៊ុយផ្សេងៗ ដែលអចលនវត្ថុនោះមានមកពីមុនៗ នោះបានឡើយ ។

មាត្រា១០៦ - បើអចលនវត្ថុដែលលក់នោះមានជាប់ពន្ធអាករផ្សេងៗ ពុំទាន់បង់ឱ្យរដ្ឋ នោះត្រូវដកហូត ប្រាក់ថ្លៃលក់អចលនវត្ថុនោះបង់ពន្ធអាករទាំងនោះឱ្យរួចស្រេចជាមុនបង្អស់ ។

មាត្រា១០៧ - ក្នុងរយៈពេល ៣ ថ្ងៃ ក្រោយដេញថ្លៃរួច ជនទាំងឡាយអាចនឹងសុំដល់ការិយាល័យ ក្រលាបញ្ជី ឬអ្នកអនុវត្តសាលក្រមឱ្យលក់ឡាយឡុងវិញបាននូវអចលនវត្ថុដែលលក់រួចហើយនោះ ។ ប៉ុន្តែពាក្យ សុំនេះអាចនឹងទទួលបាន លុះត្រាតែអ្នកដែលសុំឱ្យលក់ជាថ្មីឡើងវិញនោះ បានដាក់ប្រាក់ថ្លៃលក់លើកមុននោះ គ្រប់ចំនួនទាំងអស់នៅការិយាល័យក្រលាបញ្ជី ព្រមទាំងបង់ថែមមួយភាគប្រាំមួយនៃចំនួនប្រាក់ដែលលក់លើសពី មុននោះទៀត ។

មាត្រា១០៨ - ក្រលាបញ្ជីបើបានទទួលពាក្យសុំយ៉ាងនេះហើយ ត្រូវឱ្យដំណឹងអំពីពាក្យសុំនេះប្រគល់ឱ្យ អ្នកអនុវត្តសាលក្រម ឱ្យយកទៅប្រគល់ឱ្យអ្នកទិញលើកមុន និងម្ចាស់បំណុលដែលប្តឹងសុំឱ្យលក់ ហើយដែលមាន ចុះឈ្មោះព្រមទាំងកូនបំណុលដែលត្រូវរឹបអូសនោះផង ។

មាត្រា១០៩ - ប្រធានតុលាការត្រូវចេញដីកាកំរិតថ្លៃ ខែ ដែលត្រូវលក់ឡាយឡុងជាថ្មីទៀតឡើងវិញ នោះហើយបង្គាប់អោយអ្នកអនុវត្តសាលក្រមធ្វើប្រកាសអោយដំណឹងអំពីការលក់ជាថ្មីនោះផង ។

មាត្រា១១០ - ការលក់ជាថ្មីឡើងវិញនោះត្រូវលក់ក្នុងរវាងមួយខែ គិតពីថ្ងៃដាក់ពាក្យសុំដល់ការិយាល័យ ក្រលាបញ្ជី ឬ ដល់ដៃអ្នកអនុវត្តសាលក្រម ។

មាត្រា១១១ - បើគ្មានជនណាសុំអោយលក់ជាថ្មីឡើងវិញ ដោយហ៊ានអោយថ្លៃលើសមួយភាគប្រាំមួយ នៃថ្លៃលក់លើកមុនទេ ហើយបើដល់កំណត់១០ ថ្ងៃគិតពីថ្ងៃលក់មក អ្នកទិញដែលបានដាក់ប្រាក់ធានារួចហើយ ពុំបានបង់ប្រាក់ថ្លៃទិញគ្រប់ចំនួន ព្រមទាំងថ្លៃសោហ៊ុយឯទៀតដែលខ្លួនត្រូវបង់នោះផងទេ នោះកូនបំណុលដែល ត្រូវរឹបអូស និងម្ចាស់បំណុលដែលប្តឹងសុំអោយលក់ ហើយនិងម្ចាស់បំណុលឯទៀតដែលមានឈ្មោះ និយាយរួមគឺ

ជនទាំងឡាយណាដែលមានប្រយោជន៍ក្នុងរឿងនេះ អាចនឹងប្តឹងសុំអោយលក់ជាថ្មីឡើងវិញ ដោយហេតុអ្នកទិញ ពុំបានបង់ថ្លៃ ។

មាត្រា១១២ - ឯការលក់ក្រោយនេះ គឺត្រូវអោយលក់ពីថ្ងៃដែលបានអោយដេញឡើងនៅពេលលក់លើកមុន ។

មាត្រា១១៣ - បើលក់ឡាយឡងលើកក្រោយនេះ បានថ្លៃតិចជាងពីថ្លៃលក់លើកមុន ទាំងថ្លៃដើមនិង សោហ៊ុយផង នោះត្រូវបង្ខំអ្នកដែលបានទិញលើកមុន ហើយដែលពុំបានសងថ្លៃគ្រប់ផ្លូវច្បាប់ និងបង្ខំដល់រូបកាយ ផងអោយសងដល់ចំនួនប្រាក់ទាំងប៉ុន្មានដែលបានកើតចេញពីការលក់លើកទី១ និង ការលក់លើកទី២ ដោយគិតពី សោហ៊ុយផង ។

បើលក់លើកក្រោយនេះបានថ្លៃច្រើនលើសពីថ្លៃលក់លើកមុន ចំនួនប្រាក់ដែលលើសនោះត្រូវយកទៅ អោយម្ចាស់បំណុលដែលមានចុះឈ្មោះ បើនៅសល់ត្រូវប្រគល់អោយកូនបំណុល ។

អ្នកទិញលើកមុនអាចទាមទារសោហ៊ុយ ដែលខ្លួនបានបង់ក្នុងការទិញលើកមុននោះរួចទៅហើយពីអ្នក ទិញ លើកក្រោយក្តីពីម្ចាស់បំណុលក្តី ពីកូនបំណុលដែលត្រូវរឹបអូសក្តី ។

សោហ៊ុយនិងប្រាក់ធានានោះ ត្រូវបានទៅម្ចាស់បំណុលដែលមានចុះឈ្មោះ និង កូនបំណុលដែលត្រូវ រឹបអូសដូចមានចែងក្នុងវាក្យខ័ណ្ឌ ។

មាត្រា១១៤ - ចំពោះការសុំអោយរើលក់ឡាយឡងជាថ្មីឡើងវិញ ត្រូវអ្នកដែលមានប្រយោជន៍ក្នុងរឿង នេះធ្វើពាក្យប្តឹងទៅតុលាការ ។

មាត្រា១១៥ - តុលាការជំនុំជំនះលើពាក្យប្តឹងសុំនេះនៅវេលាជំនុំជំនះខាងមុខដ៏ខ្លី ក្រោយពីបានកោះហៅ ដ៏ត្រឹមត្រូវឱ្យអោយអ្នកទិញលើកមុនដែលពុំបានសងថ្លៃគ្រប់ចូលមកជាចុងចម្លើយ

បើតុលាការចេញសាលក្រមសំរេចសេចក្តីតាមពាក្យសុំនោះ ត្រូវឱ្យចាត់របៀបលក់ឡាយឡងជាថ្មីចាប់ តាំងពីថ្ងៃបិទប្រកាសផ្សាយតទៅ ។

មាត្រា១១៦ - ១០ ថ្ងៃមុនថ្ងៃលក់ឡាយឡង ជនដែលមានប្រយោជន៍ក្នុងការរឹបអូសអចលនវត្ថុជាអាទិ ម្ចាស់បំណុលដែលមានចុះឈ្មោះ និង ម្ចាស់បំណុលដែលគ្រាន់តែមានសំបុត្រសាកម្មទណ្ឌធម្មតា ប៉ុន្តែមានសាលក្រម ជាស្រេចដាច់ខាត អាចប្តឹងសុំឱ្យបដិសេធការរឹបអូសអចលនវត្ថុបាន ។

មាត្រា១១៧ - ប័ណ្ណប្រកាសលក់ឡាយឡងដែលយកទៅបិទ ហើយដែលមានចែងលក្ខណ្ឌខាងលើចាំបាច់ ត្រូវតែសរសេរជាអក្សរធំៗ មើលឃើញស្រួល ដើម្បីឱ្យមហាជនចាប់អារម្មណ៍ចំពោះការអស់សិទ្ធិ និងសុំបដិសេធ ។

មាត្រា ១១៨ - បើការលក់ធ្វើនៅទីស្នាក់ការតុលាការក្តី ឬ នៅទីស្នាក់ការគណៈកម្មាធិការឃុំក្តី ប្រធានតុលាការសំរេចយល់ព្រម ឬ ទាត់ចោលពាក្យបណ្តឹងសុំបដិសេធដោយចេញដីកាកិច្ចការប្រញាប់ក្នុងរយៈពេល១០ ថ្ងៃគិតពីថ្ងៃដាក់ពាក្យសុំត្រឹមត្រូវ ដល់ថ្ងៃកំណត់ដើម្បីលក់ឡាយឡង តែត្រូវសំរេចក្នុងពេលដ៏គួរដើម្បីឱ្យប្រធានគណៈកម្មាធិការឃុំបានដឹងអំពីសេចក្តីសំរេចមុនថ្ងៃកំណត់អោយលក់ ។

បើពាក្យសុំត្រូវទាត់ចោលនោះត្រូវឱ្យដំណឹងភ្លាមទៅអ្នកអនុវត្តសាលក្រម ។ អ្នកអនុវត្តសាលក្រមត្រូវឱ្យដំណឹងទៅប្រធានគណៈកម្មាធិការឃុំ អំពីរឿងនេះហើយការលក់ត្រូវធ្វើតទៅ ។ សោហ៊ុយទាំងឡាយដែលបណ្តាលឱ្យមានឧបត្តិហេតុនេះ ត្រូវជាបន្ទុករបស់ភាគីអ្នកចាញ់ក្តី ។

ក្នុងករណីដែលការរឹបអូសត្រូវបដិសេធដោយបណ្តាលមកពីខុសនឹងទម្រង់ច្បាប់ប្រធានតុលាការត្រូវសំរេចថា តើចាប់តាំងពីកិច្ចត្រង់ណាទៅនីតិវិធីត្រូវធ្វើឡើងវិញ ។

មាត្រា ១១៩ - បើការរឹបអូសត្រូវបដិសេធដោយទាស់ខុសនឹងគតិច្បាប់ គឺថាការរឹបអូសនោះមិនគប្បីឱ្យធ្វើដោយមូលហេតុអ្វីមួយ នោះការលក់ឡាយឡងត្រូវលើកទៅថ្ងៃមុខរហូតដល់មានសេចក្តីសំរេចអំពីទំនាស់ជាអង្គសេចក្តី ។

មាត្រា ១២០ - ជនណាដែលតវ៉ាថា អចលនវត្ថុណាមួយជារបស់ខ្លួន ត្រូវធ្វើពាក្យប្តឹងតវ៉ា ក្នុងរវាង ៦ ខែគិតតាំងពីថ្ងៃលក់ឡាយឡង ។ បើហួសកំណត់នេះ ពាក្យនោះត្រូវទុកជាអសារឥតការ ។

បើផុតកំណត់នេះហើយជនដែលប្រកាន់ខ្លួនជាម្ចាស់អចលនវត្ថុណាមួយមានអំណាចត្រឹមតែប្តឹងទារសោហ៊ុយជម្ងឺចិត្តពីជនដែលធ្វើឱ្យខ្លួនបាត់បង់អំណាចកម្មសិទ្ធិលើអចលនវត្ថុនោះតែប៉ុណ្ណោះ ។

មាត្រា ១២១ - បើជនណាប្តឹងតវ៉ាថាអចលនវត្ថុណាមួយជារបស់ខ្លួនបានជូនពាក្យប្តឹងតវ៉ានោះមុនថ្ងៃដែលលក់ឡាយឡង ពាក្យប្តឹងនោះមិនបណ្តាលឱ្យខានលក់ឡាយឡងទេ ។ ប៉ុន្តែតុលាការអាចសំរេចដោយឯកឯងឬតាមពាក្យប្តឹងពីគូក្តីបង្អង់លក់ឡាយឡងសិនក៏បាន ដូចមានបញ្ញត្តិមាត្រា ១១៦ និងមាត្រាតទៅ ។

មាត្រា ១២២ - បើគ្មានពាក្យប្តឹងតវ៉ាសុំឱ្យប្រគល់ប្រាក់ថ្លៃវត្ថុដែលលក់នោះទេ ត្រូវឱ្យកាត់ឈ្មោះម្ចាស់បំណុលដែលប្តឹងសុំឱ្យរឹបអូសនៅក្នុងសាលក្រមដែលសំរេចពីការលក់ឡាយឡង ដើម្បីឱ្យមកទទួលយកប្រាក់ថ្លៃវត្ថុដែលលក់បានរហូតដល់គ្រប់ចំនួនប្រាក់ដែលជំពាក់ ក្រោយពីបានកាត់សោហ៊ុយ និងពន្ធដារផ្សេងៗរួចហើយប្រសិនបើមាន ។

បើមានពាក្យតវ៉ាសុំឱ្យប្រគល់ប្រាក់ថ្លៃវត្ថុដែលលក់បាននោះ ប្តឹងដល់ប្រធានគណៈកម្មាធិការឃុំ ក្រលាបញ្ជីឬអ្នកអនុវត្តសាលក្រម នោះប្រាក់ដែលបានមកពីការលក់ឡាយឡងត្រូវប្រគល់ទៅឱ្យក្រលាបញ្ជីរក្សាទុក ។

អ្នកអនុសាសនាក្រម ឬប្រធានគណៈកម្មាធិការឃុំដែលបានទទួលប្រាក់បានមកពីការលក់ឡាយឡង ត្រូវតែប្រគល់ប្រាក់នោះទៅឱ្យក្រលាបញ្ជី ក្រលាបញ្ជីត្រូវទទួលប្រាក់នោះទុក ។

ឯប្រាក់នោះឯងត្រូវទុកនៅក្រឡាបញ្ជី លុះត្រាតុលាការសំរេចពីពាក្យប្តឹងតវ៉ានោះរួចហើយស្រេច បណ្តឹងតវ៉ានេះត្រូវប្រធានតុលាការ ឬចៅក្រមដែលប្រធានចាត់តាំងសំរេចក្នុងរវាង ១ ខែ ។

មាត្រា ១២៣ - ការសំរេចក្តីនោះត្រូវការដោះស្រាយដែលប្រធានតុលាការ ឬចៅក្រមដែលប្រធានតុលាការចាត់តាំងបានសុំតាមច្បាប់ ចំពោះបំណុលនោះមានសំបុត្របញ្ជាំហៅថា ហ៊ីប៉ូតែក ឬបំណុលដែលមានឯកសិទ្ធិឯទៀតតាមសមធម៌ ចំពោះបំណុលនោះមានតែសំបុត្រសាកម្មទណ្ឌធម្មតា សេចក្តីសំរេចនោះត្រូវចុះក្នុងកំណត់ហេតុដែលត្រូវធ្វើក្នុងគ្រានោះ ហើយត្រូវរក្សាដើមកំណត់ហេតុនោះនៅក្នុងការិយាល័យក្រលាបញ្ជី ។

មាត្រា ១២៤ - បើគូក្តីមិនព្រមព្រៀងគ្នា តាមសេចក្តីសំរេចនោះទេ ប្រធានតុលាការ ឬចៅក្រមដែលទទួលចាត់ការរឿងនោះត្រូវប្រាប់អ្នកដែលប្តឹងតវ៉ាឱ្យប្តឹងតវ៉ាទៅតុលាការ ។

ជំពូកទី ៣

អំពីការដាក់តុកបង្ខំដល់រូបកាយ

មាត្រា ១២៥ - ការដាក់តុកបង្ខំដល់រូបកាយនេះ គឺជាការបង្ខំកូនបំណុលដែលរឹងរូសឱ្យបំពេញកិច្ចសន្យារបស់ខ្លួន ។

មាត្រា ១២៦ - ការដាក់តុកបង្ខំដល់រូបកាយនេះ ទោះបីកូនបំណុលបានទទួលរងរួចហើយក៏មិនបណ្តាលឱ្យកូនបំណុលនោះរួចខ្លួនពីជំពាក់គេទេ បើបំណុលមិនបានរលត់ដោយបានសងជាប្រាក់កាស ឬដោយប្រការណាមួយដែលច្បាប់សំរេចទុកនោះទេ បំណុលនោះត្រូវនៅជំពាក់តទៅ ។

មាត្រា ១២៧ - ការដាក់តុកបង្ខំដល់រូបកាយមិននាំឱ្យរាំងស្ទះ ឬអាក់ខានដល់ការទារប្រាក់ដែលធំធេង និងការរឹបអូសរបស់ទ្រព្យទេ ។ ម្ចាស់បំណុលមានសិទ្ធិពេញទីក្នុងការសុំឱ្យដាក់តុកកូនបំណុលបង្ខំឱ្យទារប្រាក់ផង ហើយសុំឱ្យរឹបអូសយករបស់ទ្រព្យព្រមជាមួយផងដែរក៏បាន ។

មាត្រា ១២៨ - ការដាក់តុកដល់រូបកាយនេះ តុលាការគ្មានសិទ្ធិអនុញ្ញាតឱ្យដោយឯកឯងទេ តែត្រូវមានពាក្យប្តឹងសុំពីម្ចាស់បំណុល ឬក៏សុំប្តឹងដោយមាត់ទទេនៅពេលជំនុំជំរះក៏បានដែរ បើប្តឹងសុំមាត់ទទេដូច្នេះត្រូវឱ្យចុះសេចក្តីសុំនោះនៅក្នុងសៀវភៅសំរាប់កត់ហេតុជំនុំជំរះ ។

មាត្រា ១២៩ - ការដាក់តុកបង្ខំដល់រូបកាយនេះ អាចនឹងសុំទៅទល់នឹងពេលជំនុំជំរះចេញសាលក្រមក៏បាន ។

មាត្រា ១៣០ - តុលាការអាចនឹងបង្ខំឱ្យកូនបំណុលរកប្រាក់សងក្នុងរវាង ៦ ខែ បានតែត្រូវឱ្យអធិប្បាយ ហេតុឱ្យសព្វគ្រប់ជាសំអាងក្នុងសាលក្រម ។ ក្នុងរយៈពេលកំណត់នេះ ការដាក់គុកបង្ខំដល់រូបកាយពុំអាចធ្វើបាន ឡើយ ។

មាត្រា ១៣១ - ការដាក់គុកបង្ខំដល់រូបកាយកូនបំណុលត្រូវដាក់ក្នុងពន្ធនាគារខាងលំនៅរបស់កូនបំណុល ។

មាត្រា ១៣២ - សាលាជំនុំជម្រះក្តីមិនត្រូវអនុញ្ញាតឱ្យមានការដាក់គុកបង្ខំដល់រូបកាយ :

១. អនីតិជនអាយុតិចជាង ១៨ ឆ្នាំ
២. មនុស្សចាស់មានអាយុលើសពី ៦៥ ឆ្នាំ ចំពោះស្រ្តី និងលើសពី ៧០ ឆ្នាំ ចំពោះបុរស
៣. ជនពិការ
៤. នារីមានផ្ទៃពោះ និងនារីមានកូនអាយុតិចជាង ៣ ឆ្នាំ
៥. ជនអ្នកធានា
៦. ជនជាញាតិរបស់ម្ចាស់បំណុលរហូតដល់ជួរទី ៤ រាប់ទាំងជួរនេះផង
៧. កូនបំណុលដែលជំពាក់តិចជាងមួយសែនរៀល " ១០០ ០០០ រៀល "
៨. ជនជាទាយាទរបស់កូនបំណុល ។

មាត្រា ១៣៣ - ថេរៈវេលានៃការដាក់គុកបង្ខំដល់រូបកាយ ត្រូវធ្វើទៅតាមសមាមាត្រ នៃចំនួនប្រាក់ ជំពាក់ដែលមិនសង ថេរៈវេលានេះត្រូវកំណត់ដូចតទៅ :

- មួយខែ សំរាប់ប្រាក់ជំពាក់ពី ១០០. ០០០ រ. ០០ ដល់ ២០០. ០០០ រ. ០០
- ពីរខែ សំរាប់ប្រាក់ជំពាក់ពី ២០០.០០០ រ.០០ ដល់ ៤០០. ០០០ រ. ០០
- បីខែ សំរាប់ប្រាក់ជំពាក់ពី ៤០០. ០០០ រ. ០០ ដល់ ៦០០. ០០០ រ. ០០
- បួនខែ សំរាប់ប្រាក់ជំពាក់ពី ៦០០. ០០០ រ. ០០ ដល់ ១.២០០. ០០០ រ. ០០
- ប្រាំខែ សំរាប់ប្រាក់ជំពាក់ពី ១.២០០. ០០០ រ. ០០ ដល់ ៣.០០០. ០០០ រ. ០០
- ប្រាំមួយខែ សំរាប់ប្រាក់ជំពាក់ពី ៣. ០០០.០០០ រ. ០០ ដល់ ៦. ០០០. ០០០ រ. ០០
- ប្រាំបីខែ សំរាប់ប្រាក់ជំពាក់ពី ៦. ០០០. ០០០ រ.០០ ឡើងទៅ ។

មាត្រា ១៣៤ - បើកូនបំណុលដែលទទួលការដាក់គុកបង្ខំដល់រូបកាយនោះមានជំងឺ ហើយទុកឱ្យនៅក្នុង គុកតទៅនាំឱ្យអន្តរាយជីវិត តាមពាក្យសុំរបស់កូនបំណុល ឬរបស់ប្រធានពន្ធនាគារ ដោយមានសំបុត្រពេទ្យ ជូនភ្ជាប់មកជាមួយផងនោះ ប្រធានតុលាការត្រូវដោះលែងខ្លួនកូនបំណុលតាមពាក្យសុំនោះ ។

មាត្រា ១៣៥: ម្ចាស់បំណុល បើទុកជាកូនបំណុលមិនទាន់សងប្រាក់ជំពាក់ អាចប្តឹងសុំ អោយដោះកូនបំណុល ពីពន្ធនាគារ បាន ។

បើមានពាក្យប្តឹងសុំពីម្ចាស់បំណុលដូច្នេះ ប្រធានតុលាការត្រូវអោយដោះលែងតាមពាក្យសុំនោះ ។

មាត្រា ១៣៦: ការដាក់គុកបង្ខំដល់រូបកាយត្រូវធ្វើតាមពាក្យប្តឹងពីម្ចាស់បំណុល ។ អ្នកអនុវត្តសាលក្រម ត្រូវជូន ពាក្យដែលប្តឹងដាក់គុកបង្ខំដល់រូបកាយ ទៅប្រធានតុលាការ ព្រមជាមួយនឹងលិខិតឯទៀតអមជាមួយផង គឺសាល ក្រមដែលអនុញ្ញាតិបង្ខំដល់រូបកាយ និង បង្គាន់ដៃដាក់ប្រាក់ថ្លៃអាហារជូនរដ្ឋសំរាប់មួយខែយ៉ាងតិច ។

មាត្រា ១៣៧: ប្រធានតុលាការ កាលបើពិនិត្យឃើញមានលិខិតសព្វគ្រប់ហើយ ត្រូវបង្គាប់អោយនាំកូនបំណុល ទៅដាក់គុក ។

មាត្រា ១៣៨: បើកូនបំណុលតវ៉ាពីរឿងដាក់គុកនេះ អ្នកអនុវត្តសាលក្រម ត្រូវនាំកូនបំណុលនោះ ទៅប្រធាន តុលាការ ។ ប្រធានតុលាការត្រូវសំរេចដោយដីកាអំពីការតវ៉ាដោយលិខិត ឬ ដោយមាត់ទទេ របស់កូនបំណុលនោះ ។ ឯអ្នកអនុវត្តសាលក្រម ត្រូវតំណាងម្ចាស់បំណុលក្នុងពេលសំរេចសេចក្តីនោះ ។

មាត្រា ១៣៩: បើហេតុដែលកូនបំណុលយកមកអាននោះមិនទុកជាបានការទេ ប្រធានតុលាការ ត្រូវចេញដីកា បង្គាប់ អោយដាក់គុកកូនបំណុលនោះ ។ ចំណែកឯប្រធានពន្ធនាគារ កាលបើឃើញដីកានេះហើយ ត្រូវទទួលកូន បំណុលដែលត្រូវដាក់គុកនោះ ។ ដីកានោះត្រូវអនុវត្តតាមភ្លាម ។

មាត្រា ១៤០: ថ្លៃអាហារ ត្រូវតែបង់មុនដរាប គឺមួយខែ អោយបង់ម្តង ។

មាត្រា ១៤១: បើម្ចាស់បំណុលភ្លេចបង់ ឬ ពុំបានបង់ថ្លៃអាហារនេះ ត្រូវអោយដោះលែងកូនបំណុលនៅវេលាមួយថ្ងៃ ក្រោយដែលផុតកំណត់ខែដែលបានបង់ថ្លៃអាហារហើយនោះ ។

មាត្រា ១៤២: បើម្ចាស់បំណុលខ្លួនឯង បានប្តឹងសុំអោយដោះលែងកូនបំណុលពីគុក ឬ បើត្រូវដោះកូនបំណុលនោះ ពីគុកដោយម្ចាស់បំណុលមិនបានបង់ប្រាក់ថ្លៃអាហារនោះ ម្ចាស់បំណុល មិនអាចប្តឹងសុំអោយយក កូនបំណុលនោះមក ដាក់បង្ខំជាថ្មីទៀតពីប្រាក់ជំពាក់ដដែលនោះពុំបានឡើយ ។

ច្បាប់នេះ រដ្ឋសភានៃរដ្ឋកម្ពុជា បានអនុម័ត នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ១៩៩២ នាសម័យប្រជុំវិសាមញ្ញ នៃនីតិកាលទី១ ។

ភ្នំពេញ ថ្ងៃទី០៦ ខែមេសា ឆ្នាំ ១៩៩២

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
អគ្គលេខាធិការក្រុមប្រឹក្សារដ្ឋ
ហត្ថលេខា និងត្រា: ចាន់ វ៉ែន

ជ.រដ្ឋសភា
ប្រធាន
ហត្ថលេខា និងត្រា: ជា ស៊ីម

លេខ: ៥៤ ច.ល
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ ១៩៩២
ប្រធានមន្ទីរក្រសួងយុត្តធម៌
អនុប្រធាន: តុង ពារ